



# ព្រឹទ្ធសភា

## SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែកុម្ភៈ



លេខ ២៣២ ឆ្នាំទី២០ ព.ស ២៥៦៣ គ.ស ២០២០

Issue 232 Volume 20 BC 2563 BE 2020

# មាតិកា



## សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយនឹងឯកអគ្គរដ្ឋទូតគុយបា ..... ១
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ..... ៣
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយនឹងប្រធានរដ្ឋ នៃប្រទេសឡាវ ..... ៦
- សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញថ្វាយព្រះភ្លើងព្រះសពសម្តេចព្រះធម្មលិខិត លាស់ ឡាយ ..... ៩
- អនុប្រធានទី១ព្រឹទ្ធសភាអញ្ជើញបើកសន្និសីទអន្តរជាតិលើកទី២ នៅខេត្តស្ទឹងត្រែង ..... ១០
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ..... ១២



## សកម្មភាពគណៈកម្មការ

- ព្រឹទ្ធសភាប្រារព្ធពិធីប្រគល់ និងទទួលឯកសារបណ្តុះបណ្តាលជំនាញវិភាគសារពើពន្ធ .... ១៤
- គណៈកម្មការទី៥ព្រឹទ្ធសភាចុះឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ការងារ យោសនាការ និងព័ត៌មាន នៅខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ..... ១៧
- គណៈកម្មការទី៧ព្រឹទ្ធសភាចុះឈ្វេងយល់អំពីវិវឌ្ឍន៍វិភាគចម្រើនថ្មី បញ្ហាប្រឈម នៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ..... ២០
- គណៈកម្មការទី១០ព្រឹទ្ធសភាចុះឈ្វេងយល់អំពី ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ នៅខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ..... ២៣
- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រៀបចំវេទិកាថ្នាក់ស្រុក នៅស្រុកចំការលើ និងស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម ..... ២៥
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ..... ២៨
- ការងារទទួលពាក្យបណ្តឹង ..... ២៩
- សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស ..... ២៩
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ..... ៣០
- សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ..... ៣៩



## សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និង កំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០ ..... ៤២
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹង វិទ្យាស្ថានចក្ខុវិស័យអាស៊ី ..... ៤៣
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ..... ៤៥



អ្នកគ្រប់គ្រងទូទៅ  
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ  
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា  
ឯកឧត្តម សុខ វិទ្យុ  
ឯកឧត្តម ជួន ណា  
ឯកឧត្តម គឹម ពិសិដ្ឋ  
លោក ជួន សុខធី  
លោក កុក វ៉ៃ  
លោកស្រី ទុំ បូជល

អ្នកគ្រប់គ្រងផ្ទាល់  
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន  
ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ  
លោក វ៉ាន់ ពិសិដ្ឋ  
លោក ជុំ ច័ន្ទរតនា  
កញ្ញា សុខ សុជាតា  
លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយនឹងឯកឧត្តម ប៊ុនញ៉ាំង វេជិត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា។

ក្របក្រោយ ៖ សម្តេចប្រធានព្រឹទ្ធសភាជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃសាលាសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

## អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិទ្យាស្ថានប្រចាំការមគ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : [oumsarith.sgsenate@gmail.com](mailto:oumsarith.sgsenate@gmail.com)

Website: [www.senate.gov.kh](http://www.senate.gov.kh)

[www.elibrary.senate.gov.kh](http://www.elibrary.senate.gov.kh)

Facebook: [www.facebook.com/senateofcambodia](http://www.facebook.com/senateofcambodia)



សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសេនាភារៈ  
ជាមួយនិងឯកអគ្គរដ្ឋទូតគុយបា



លោកជំទាវ លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ និងសម្តេចវិបុលសេនាភារៈ សាយ ឈុំ

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភារៈ **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនិងលោកជំទាវ **លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ** (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភារៈ **សាយ ឈុំ** បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវ **លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ** ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីកនូវចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ឱ្យកាន់តែរឹងមាំថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ **លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសមនាពេលនោះ។ លោកជំទាវឯកអគ្គរដ្ឋទូត

បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ឆ្នាំនេះគឺជាឆ្នាំខួបលើកទី៦០ នៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ។ លោកជំទាវបានសន្យាថា នឹងរៀបចំសកម្មភាពសំខាន់ៗឱ្យបានច្រើន ដើម្បីអបអរសាទរខួបលើកទី៦០ នេះ។

ជាពិសេសលោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា អំពីជំនួបរវាងលោកជំទាវជាមួយនិងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងអំពីកម្មវិធី និងសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីប្រារព្ធខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែគាំទ្រប្រទេសគុយបាជានិច្ចក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកជំទាវបានអះអាងថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យមានសភាពកាន់តែសកម្មបន្ថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់លោកជំទាវឯកអគ្គរដ្ឋទូត។ ប្រទេសទាំងពីរ (កម្ពុជា និងគុយបា) បានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយស្នាប្រហស្សព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំគុយបាជំនាន់មុន។ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ស្តែងឡើងតាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់



ទិដ្ឋភាពក្នុងជំនួបសវនាការ

ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ប្រទេសទាំងពីរ ក៏ដូចជា ការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ ដោយមើលឃើញអំពី ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានោះ សម្តេច ប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល គុយបា ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ និងផ្តល់យុត្តិ- ធម៌ដល់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈទាំងអស់ តាំង ពីសម័យតស៊ូរំដោះជាតិរហូតមកដល់ពេលបច្ចុប្បន្ននេះ។ សម្តេចប្រធានព្រឹទ្ធសភាក៏បានថ្លែងអំណរគុណចំពោះ ប្រទេសគុយបាផងដែរអំពីការផ្តល់ជំនួយខាងវិស័យសុខា- ភិបាល កសិកម្ម អប់រំ ក៏ដូចជាផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជាទៅសិក្សានៅប្រទេសគុយបា និងការគាំទ្រ ប្រទេសកម្ពុជាជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃអង្គការសហប្រជាជាតិ (ECOSOC) ហើយ ប្រទេសកម្ពុជាក៏បានគាំទ្រប្រទេសគុយបាជាសមាជិកក្រុម- ប្រឹក្សាសិទ្ធិមនុស្សផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ដូចអ្វីដែល លោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងថា ឆ្នាំនេះគឺជា ខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងនោះរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានឯកភាពគ្នាធ្វើ

សកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបជាប្រវត្តិសាស្ត្រ នេះ។ ក្នុងនាមព្រឹទ្ធសភាកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ និង គាំទ្រទាំងស្រុងនូវគ្រប់សកម្មភាពដែលរដ្ឋាភិបាល នៃ ប្រទេសទាំងពីរបានឯកភាពគ្នានេះ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច ប្រធានព្រឹទ្ធសភាបានប្រកាសត្រៀមខ្លួន នឹងធ្វើកិច្ចសហ- ប្រតិបត្តិការល្អជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បី រួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហ- ប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេល បច្ចុប្បន្ន និងទៅអនាគត។

សម្តេចប្រធានព្រឹទ្ធសភាបានជូនពរលោកជំទាវឯកអគ្គ- រដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុង ការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។


(អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គង់ យ៉ាវីន)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថតរូបអនុស្សាវរីយជាមួយឯកអគ្គរដ្ឋទូតគុយបា



## សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី



ឯកឧត្តម ប៉ាប៊ូ ជីហ្វ កាង និងសម្តេចប្រធានព្រឹទ្ធសភា

នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៩:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ នឹងឯកឧត្តម **ប៉ាប៊ូ ជីហ្វ កាង** (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេស អូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។


ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច វិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តម **ប៉ាប៊ូ ជីហ្វ កាង** ដែលត្រូវ បានតែងតាំងជាឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យ

កាន់តែរឹងមាំថែមទៀតរវាងប្រទេសកម្ពុជា និងប្រទេស អូស្ត្រាលី ដែលមានតាំងពីយូរលង់ណាស់មកហើយ។

នៅក្នុងឱកាសនោះ ឯកឧត្តម **ប៉ាប៊ូ ជីហ្វ កាង** បាន បញ្ជាក់ថា ប្រទេសអូស្ត្រាលីនៅតែបន្តទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ឯកឧត្តមចូល រួមសោកស្តាយចំពោះការបាត់រលំអគារនៅខេត្តកែប ដែល ធ្វើឱ្យមនុស្សមួយចំនួនបានទទួលមរណភាព និងរងរបួស។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជ- រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើសារចូលរួមរំលែកទុក្ខពាក់ព័ន្ធ នឹងភ្លើងឆេះព្រៃ នៅប្រទេសអូស្ត្រាលី។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី បានត្រៀមស្វាគមន៍រាល់សកម្មភាពនានា ដើម្បីលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ រួមទាំងវិស័យទេសចរណ៍ និងវិស័យ ពាណិជ្ជកម្ម។ ឯកឧត្តមបានឆ្លើយតបទំនាក់ទំនងទ្វេភាគី រវាងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា ដែលមានតាំង ពីយូរលង់ណាស់មកហើយ គឺចាប់តាំងពីឆ្នាំ១៩៥២មក ម្ល៉េះ។ ទំនាក់ទំនងប្រទេសទាំងពីរបានចាប់ផ្តើមមានរវាង ប្រជាជន និងប្រជាជនរហូតដល់មានទំនាក់ទំនងការទូត ជាមួយគ្នា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធាន ព្រឹទ្ធសភាជ្រាបថា ចាប់តាំងពីទសវត្សរ៍៩០មក ស្ថានទូត



បុគ្គលិកស្ថានទូតអូស្ត្រាលី និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាចូលរួមក្នុងជំនួបសវនាការ

អូស្ត្រាលីមានសកម្មភាពជាច្រើនទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ក្នុងនោះប្រទេសអូស្ត្រាលីនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជាដូចជា៖ ការបោសសម្អាតមីន វិស័យសុខាភិបាល វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបច្ចុប្បន្នបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដូច្នេះរាល់សកម្មភាពនានាពាក់ព័ន្ធនឹងការអភិវឌ្ឍ និងជំនួយរបស់ប្រទេសអូស្ត្រាលីនឹងត្រូវធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអាទិភាពថ្មីៗរបស់ប្រទេសកម្ពុជាដូចជា៖ បញ្ហាបរិស្ថាន និងពិការភាព។ ជាមួយគ្នានោះ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ផងដែរ។


ឯកឧត្តមឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគទុន ពាណិជ្ជកម្ម ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យផ្សេងៗទៀត ឱ្យកាន់តែសកម្មថែមទៀត។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះសោកនាដកម្មភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ដែល

បានបណ្តាលឱ្យបាត់បង់អាយុជីវិត និងបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងធនធានធម្មជាតិរបស់ប្រទេសអូស្ត្រាលីអស់ជាច្រើន។

សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពជាមួយនឹងប្រសាសន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូតអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយបាននឹងកំពុងមានការរីកចម្រើន តាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ប្រទេសទាំងពីរ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាក់ស្តែងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។ ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានអបអរសាទរសភាអូស្ត្រាលី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយជោគជ័យ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ។



ទិដ្ឋភាពក្នុងជំនួបសវនាការ



សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលតែងតែផ្តល់ជំនួយឥតសំណង ជំនួយសង្គ្រោះបន្ទាន់ ក៏ដូចជាជំនួយអភិវឌ្ឍន៍ផ្លូវការដល់ប្រទេសកម្ពុជា ដែលរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនគួរជាទីមោទនភាពដូចពេលបច្ចុប្បន្ននេះ។ ប្រទេសអូស្ត្រាលីបានផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅប្រទេសអូស្ត្រាលី ក៏ដូចជាជំនួយសម្រាប់សាលាក្តីខ្មែរក្រហម និងការដោះមីននៅប្រទេសកម្ពុជា។ ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានបញ្ជូនអ្នកស្ម័គ្រចិត្តអូស្ត្រាលីជាបន្តបន្ទាប់ ដូចជាការជំរុញការផ្លាស់ប្តូររវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ហើយកាលពីពេលកន្លងទៅនេះក៏មាននិស្សិតអូស្ត្រាលីបានមកធ្វើកម្មសិក្សានៅព្រះរាជាណាចក្រកម្ពុជាបានមួយចំនួនធំផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ដូចអ្វីដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងអំពីចក្ខុវិស័យរបស់ប្រទេសកម្ពុជា នឹងខិតខំកសាងប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។ នៅក្នុងបណ្តាឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជាថែរក្សាបាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពទាំងអស់ក្នុងនោះប្រទេសកម្ពុជាថែរក្សាបាននូវអធិបតេយ្យភាពឯករាជ្យភាព បូរណភាពដែនដីរបស់ខ្លួនត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញ ហើយបន្តកសាងប្រទេសឱ្យសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧,១% ជាងពីរទសវត្សរ៍កន្លងទៅនេះ។ កត្តាដែលប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលទាំងអស់នេះ គឺមានកត្តាជាច្រើន ប៉ុន្តែមានកត្តាមួយដែលមិនអាចមើលរំលងបាន គឺប្រទេសកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសមស្របតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសកម្ពុជាក្នុងដំណាក់កាលនីមួយៗ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះ


គ្រប់អតីតឯកអគ្គរដ្ឋទូត ឯកឧត្តម **ហ៊ាម្លូ ជីហ្វ កាខ** និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កគ្រប់លក្ខណៈដើម្បីឱ្យអង្គការនីតិបុព្វត្តិ នៃប្រទេសទាំងពីរ បានពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃជាមួយគ្នា។

នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភាបានស្នើឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគទុន និងអ្នកទេសចរអូស្ត្រាលី មកបណ្តាក់ទុន និងធ្វើទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ពីព្រោះប្រទេសកម្ពុជាសំបូរទៅដោយសម្បត្តិវប្បធម៌ រមណីយដ្ឋាន និងធនធានធម្មជាតិជាច្រើន។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានប្រកាសត្រៀមខ្លួន នឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតអូស្ត្រាលី ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាពលរដ្ឋ និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

សម្តេចប្រធានព្រឹទ្ធសភាបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវីន)



សម្តេចប្រធានព្រឹទ្ធសភាជាក្សបអនុស្សាវរីយជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសេនាភារជាមួយនឹង  
ប្រធានរដ្ឋ នៃប្រទេសឡាវ



ឯកឧត្តម ហ៊ុនញ៉ាំង វណ្ណិក និងសម្តេចប្រធានព្រឹទ្ធសភា

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នាវេលាម៉ោង ១៤:១៥នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម **ហ៊ុនញ៉ាំង វណ្ណិក** (Bounnhang Vorachith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម **ហ៊ុនញ៉ាំង វណ្ណិក** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានទទួលស្វាគមន៍ដោយមិត្តភាព ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាបងប្អូន។ ជាមួយគ្នានោះ ឯកឧត្តមប្រធានរដ្ឋបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកជំទាវប្រធានរដ្ឋសភាឡាវ ជូនចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា។

ឯកឧត្តមប្រធានរដ្ឋបានមានប្រសាសន៍ថា កាលពីពេលកន្លងទៅនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ មានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ

ជាពិសេសវិស័យអប់រំ វប្បធម៌ ការពារជាតិ ការពារសន្តិសុខសាធារណៈ ក៏ដូចជាបញ្ហាព្រំដែន។

ឯកឧត្តមប្រធានរដ្ឋបានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានការរីកចម្រើនជានិច្ច។ ចំពោះបញ្ហាព្រំដែន ឯកឧត្តមប្រធានរដ្ឋបានគាំទ្រការដោះស្រាយរួមគ្នារបស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ។ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីឡាវក៏បានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយភាគីទាំងពីរក៏បានលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។

ឯកឧត្តមប្រធានរដ្ឋបានថ្លែងថា ប្រទេសឡាវ និងប្រទេសកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីបុរាណកាលមក។ ឯកឧត្តមបានបញ្ជាក់ និងអះអាងថា ប្រទេសទាំងពីរជានិច្ចកាលតែងតែរួមគ្នាថែរក្សាសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។ ទោះបីជាប្រទេសទាំងពីរជួបឧបសគ្គយ៉ាងណាក៏ដោយក៏ប្រទេសទាំងពីរបានខិតខំ ដើម្បីសុខដុមរមនាសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។ ប្រទេសទាំងពីររួមគ្នាថែរក្សាការពារព្រំដែនឱ្យមានសន្តិសុខ ដើម្បីឱ្យព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ បញ្ហាប្រឈម និងបញ្ហាគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការជួញដូរខុសច្បាប់ ទាមទារឱ្យសមត្ថកិច្ចនៃប្រទេសទាំងពីរ ត្រូវខិតខំសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងអំពើខុសច្បាប់នេះ។

ឯកឧត្តមប្រធានរដ្ឋបានមានប្រសាសន៍ថា ប្រទេសឡាវបានលក់អគ្គិសនីឱ្យប្រទេសកម្ពុជាចំនួន១៩៥ មេហ្គាវ៉ាត់ ហើយបើតាមផែនការ ប្រទេសកម្ពុជាត្រូវការអគ្គិសនីចំនួន ៣.០០០មេហ្គាវ៉ាត់បន្ថែមទៀត នៅឆ្នាំ២០៣០។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសំណូមពរសម្តេចប្រធានព្រឹទ្ធសភា



ជួយជំរុញឱ្យប្រទេសទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ច ក៏ដូចជាការសហការគ្នាទៅវិញទៅមកឱ្យកាន់តែច្រើន ថែមទៀត ដើម្បីបង្កើនការយោគយល់គ្នា។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តម **ម៉ុនធួរ៉ាង វរស៊ីត** និងសូមអរគុណលោកជំទាវប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានផ្តាំធ្វើសួរសុខទុក្ខសម្តេច។


ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងសូមស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនោះ និងសូមចាត់ទុកទស្សនកិច្ចនេះ ជាទស្សនកិច្ចប្រវត្តិសាស្ត្រ ដែលនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។

សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសឡាវបានភ្ជាប់ទំនាក់ទំនងការទូតក្រោមស្នាព្រះហស្តរបស់ព្រះករុណា “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំឡាវជំនាន់មុន។ ប្រជាជននៃប្រទេសទាំងពីរធ្លាប់មានប្រវត្តិតស៊ូ ពុះពារឆ្លងកាត់ឧបសគ្គលំបាក និងជួយគ្នាទៅវិញទៅមក។ ប្រជាជននៃប្រទេសទាំងពីរមានប្រពៃណីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងមានទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ប្រហាក់ប្រហែលគ្នា និងកាន់ព្រះពុទ្ធសាសនាដូចគ្នា ព្រមទាំងរួមគ្នាប្រើប្រាស់ទន្លេមេគង្គធ្វើជាប្រភពទឹកសម្រាប់ការរស់នៅរៀងៗខ្លួន។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីសប្បាយរីករាយដោយមើលឃើញថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរ ហើយទំនាក់ទំនងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ គឺជាដៃគូដ៏ល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ។ ក្នុងនាមព្រឹទ្ធសភា សម្តេចសូមគាំទ្រទាំងស្រុងរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះហត្ថលេខា និងសូមលើក



ទិដ្ឋភាពក្នុងជំនួបសវនាការ

ទឹកចិត្តឱ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍប្រកបដោយមោទនភាព វិបុលភាព សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកថែរក្សាសុខសុវត្ថិភាព នៅក្នុងតំបន់ និងអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលការធ្វើខណ្ឌសីមា និងបោះបង្គោលព្រំដែនបានរួចរាល់ចំនួន៨៦%នៃខ្សែព្រំដែនរួម នៅសល់១៤%ទៀតប្រទេសទាំងពីរបាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយ។ លទ្ធផលដែលសម្រេចបានគួរជាទីមោទនៈនេះបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងសុច្ឆន្ទៈមោះមុត យ៉ាងពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយខ្សែព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវភាពសុខសាន្តយូរអង្វែងជូនប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរដែលជាមរតកសម្រាប់អ្នកជំនាន់ក្រោយ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាឡាវ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ ទន្ទឹមនឹងនេះក្រុមសមាជិកសភាដែលទទួលបន្ទុកការងារ CLV ក៏បានធ្វើការជួបគ្នាជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ព្រមទាំងគាំទ្រគ្នា

ទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអន្តរសភា ជាពិសេស AIPA, IPU, APPF។

សម្តេចប្រធានព្រឹទ្ធសភាបានអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនឡាវសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានរដ្ឋ និងសូមប្រសិទ្ធពរជូនបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជនឡាវ ទទួលបានជោគជ័យឧត្តុង្គឧត្តម និងថ្មីៗបន្ថែមទៀតដើម្បីបុព្វហេតុអភិវឌ្ឍ ប្រកបដោយមោទនភាព និងវិបុលភាពសម្រាប់ប្រជាជនឡាវជានិច្ចនិរន្តរ៍តទៅ។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនគណៈប្រតិភូស្នាក់នៅ និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អបរិបូណ៌ និងទទួលបានជ័យជម្នះ។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គឹម សិទ្ធិ)



ទិដ្ឋភាពនៃពិធីចក្ខុបអនុស្សាវរីយ៍



សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញថ្វាយព្រះភ្លើងព្រះសព  
សម្តេចព្រះធម្មលិខិត លាស់ ឡាយ



សម្តេចប្រធានព្រឹទ្ធសភា និងសម្តេចចៅហ្វាវង់ គង់ សំអុល អញ្ជើញក្នុងពិធីថ្វាយព្រះភ្លើង

ព្រះសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ចិរីវិនយោ សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា ព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង-ពុទ្ធិកសិក្សាជាតិ ឧត្តមទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ ព្រះអនុគណ្ឌខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តសន្សំ-កុសល ត្រូវបានរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង និងបូជា ព្រះសព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុល-សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជា-ណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះសង្ឃ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២០ នៅបរិវេណខាងមុខវត្តបទុមវតីរាជវារាម (វត្តបទុម) ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងពិធីនោះ ក៏មានសម្តេចព្រះមហាសង្ឃរាជ សម្តេច ព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងសម្តេចព្រះ សង្ឃរាជាគណៈសរុបចំនួន១០៦អង្គ បានធ្វើពិធីស្វាធ្យាយ ព្រះសត្តប្បករណភិធម្ម (បង្សកូល) ដង្ហែប្រទក្សិណព្រះសព បីជុំព្រះមេរុជាឧត្តរាព័ត៌ ដោយញាតិនៃព្រះសពព្រមទាំង មានការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយផ្កាខ្លឹម ចន្ទន៍ដល់ព្រះសពជាតិចូបច្បាមរណៈ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ សម្តេចព្រះឧត្តមចរិយា ឈិន ម៉ុនឈា អគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិក ថេរសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្ត វិមានតេជៈ (ហៅវត្តស្រះចក) បាននិមន្តអានព្រះវិយោគកថា និងដ៏ប្រវត្តិសម្តេចព្រះធម្មលិខិត លាស់ ឡាយ និងនិមន្ត

សុំព្រះភ្លើងពីសម្តេចព្រះមហាសង្ឃរាជ ដោយព្រះញាណ-កោសល ឃឹម ចំរើន ព្រះចៅអធិការស្តីទីវត្តសន្សំកុសល ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ធ្វើពិធីថ្វាយព្រះភ្លើងព្រះសពពីព្រះពន្លាជ័យ។

បន្ទាប់ពីពិធីថ្វាយព្រះភ្លើង ព្រះញាណកោសល ឃឹម ចំរើន ព្រះចៅអធិការស្តីទីវត្តសន្សំកុសល តំណាងឱ្យញាតិ ព្រះសព បានថ្លែងអំណរព្រះគុណ អរគុណដល់សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវភិក្ខិយសជាតិ និងអន្តរជាតិ ពុទ្ធបរិស័ទ ដែលបានផ្តល់ភិក្ខិយសអញ្ជើញចូលរួម។

ព្រះសពសម្តេចព្រះធម្មលិខិត លាស់ ឡាយ បាន ទទួលព្រះអនិច្ចធម្ម (សុគត) កាលពីរសៀលថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០១៩ ដោយព្រះជរាពាធក្នុងព្រះជន្ម១០៦ព្រះ-វស្សា ព្រះសពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសន្សំកុសលស្ថិតក្នុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

(អត្ថបទ៖ អ៊ុក ប៉ូលីន និងរូបភាព៖ គង់ យ៉ាវិន)



សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញថ្វាយព្រះភ្លើង និងបូជាព្រះសព



អនុប្រធានទី១ព្រឹទ្ធសភាអញ្ជើញបើកសន្និសីទអន្តរជាតិលើកទី២ នៅខេត្តស្ទឹងត្រែង



ឯកឧត្តម ស៊ីម ភា អញ្ជើញបើកសន្និសីទអន្តរជាតិលើកទី២

សន្និសីទអន្តរជាតិលើកទី២ស្តីពី ការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អរវាង រណសិរ្សប្រទេសទាំងពីរ កម្ពុជា-ឡាវ ត្រូវបានប្រារព្ធធ្វើ បើកក្រោមអធិបតីភាពឯកឧត្តម **ស៊ីម ភា** អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម **ខាំបៃ ជាំឡាត់** អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអង្គសន្និសីទ។

ថ្លែងក្នុងឱកាសបើកសន្និសីទអន្តរជាតិលើកទី២នេះ ឯកឧត្តម **ស៊ីម ភា** បានមានប្រសាសន៍ថា ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលការងាររបស់រណសិរ្សប្រទេសទាំងពីរ កម្ពុជា-ឡាវ ជាពិសេសរវាងគណៈកម្មការរណសិរ្សខេត្ត ជាប់ព្រំដែន៣ខេត្តរបស់កម្ពុជា និង២ខេត្តរបស់ឡាវ ក្នុង

រយៈពេល១ឆ្នាំ នៃការអនុវត្តតាមស្មារតីអនុស្សរណៈ នៃ ការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩- ២០២៣ រវាងរណសិរ្សប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែល បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ខេត្តចំប៉ាសក្តិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត- ឡាវ។

ឯកឧត្តម **ស៊ីម ភា** បានបញ្ជាក់ថា ប្រទេសកម្ពុជា និង ប្រទេសឡាវ ធ្លាប់បានឆ្លងកាត់នូវការលំបាក និងភាព ប្រឈមរួមគ្នាជាច្រើន នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជា ច្រើនដំណាក់កាលមកហើយ។ ក៏ប៉ុន្តែបច្ចុប្បន្ន ប្រទេសទាំង ពីរ បានឈានចូលទំព័រថ្មីនៃប្រវត្តិសាស្ត្រ ដោយសម្រេច បានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ និង បានបោះជំហានឈានឆ្ពោះទៅមុខប្រកបដោយភាពជឿ- ជាក់ ក្នុងការរួមចំណែកដល់សុខសន្តិភាព កិច្ចសហប្រតិ- បត្តិការ វិបុលភាព ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ និងពិភព- លោក។ ជាមួយគ្នានេះ តាងនាមរណសិរ្ស និងប្រជាជន កម្ពុជា ឯកឧត្តមបានសម្តែងជាថ្មីនូវការគោរពដឹងគុណដ៏ ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតចំពោះបក្ស រដ្ឋ រណសិរ្ស និងប្រជាជនឡាវជាបងប្អូន ដែលតែងតែបានរួមចំណែក នៅគ្រប់ដំណាក់កាលរបស់កម្ពុជា ក្នុងបុព្វហេតុរំដោះ និង សង្គ្រោះមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីគ្រោះ មហន្តរាយ នៃសង្គ្រាម និងបានរួមចំណែកក្នុងដំណើរការ ស្វែងរកសន្តិភាព និងភាពយុត្តិធម៌ជូនដល់ប្រទេសកម្ពុជា។ ជាក់ស្តែងបទពិសោធន៍អតីតកាលបានជំរុញឱ្យប្រជាជន កម្ពុជា ប្រែក្លាយពីវប្បធម៌សង្គ្រាម និងប្រទូសវាយគ្នា ទៅ



ទិដ្ឋភាពអង្គសន្និសីទអន្តរជាតិលើកទី២



រកវប្បធម៌សន្តិភាព ពីវប្បធម៌មធ្យោ ទៅកាន់វប្បធម៌យោគ-  
យល់គ្នា និងពីវប្បធម៌ប្រឈមមុខ មករកវប្បធម៌ចរចា  
រហូតប្រជាជនកម្ពុជាបានបញ្ចប់សង្គ្រាមដ៏វ៉ាំវ៉ែនៅកម្ពុជា  
ជាស្ថាពរទទួលបានសន្តិភាព និងឯកភាពទឹកដីនៅទូទាំង  
ប្រទេសផងដែរ។

ឯកឧត្តម **ស៊ឹម ភា** បានបន្តថា ទំនាក់ទំនងកម្ពុជា-ឡាវ  
បានរីកចម្រើន និងរឹងមាំជាប្រចាំ ជាពិសេសនៅក្នុងដំណាក់  
កាលដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការ  
អភិវឌ្ឍ ការកើនឡើងនូវការផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវរដ្ឋនូវ  
ការជាញឹកញាប់របស់ថ្នាក់ដឹកនាំកម្ពុជា-ឡាវ ក្នុងរយៈពេល  
ប៉ុន្មានឆ្នាំចុងក្រោយនេះ មានអត្ថន័យធំធេងណាស់ ដោយ  
បានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណង  
សាមគ្គីភាព មិត្តភាពដ៏ល្អប្រពៃ និងសហប្រតិបត្តិការជិត-  
ស្និទ្ធ។ ទំនាក់ទំនងទ្វេភាគី បានស្តែងចេញជាផ្លែផ្កាលើគ្រប់  
វិស័យ ពីវិស័យនយោបាយរហូតដល់វិស័យសេដ្ឋកិច្ច សង្គម-  
កិច្ច ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រ។  
ទន្ទឹមនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ  
កាន់តែកើនឡើងជាលំដាប់ ហើយដំណោះស្រាយបញ្ហា  
ព្រំដែនទទួលបានលទ្ធផលជាវិជ្ជមាន ជាពិសេសព្រំដែន  
គោក ត្រូវបានដោះស្រាយស្ទើរតែចប់ទាំងស្រុងផងដែរ។  
កត្តាទាំងនេះ បានផ្តល់នូវបរិស្ថានគ្របដណ្តប់ដ៏ប្រសើរ  
សម្រាប់ការរក្សាសន្តិភាព ស្ថិរភាព ការបង្កើនល្បឿនអភិ-  
វឌ្ឍន៍សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាជន និងកាត់  
បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម **ស៊ឹម ភា** បានបញ្ជាក់ថា សន្តិសីទនាពេល  
នេះ គឺផ្តោតជាសំខាន់ទៅលើការកសាងសន្តិភាព មិត្តភាព

និងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ  
និងដើម្បីឱ្យសង្គមដល់ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និង  
កិច្ចសហប្រតិបត្តិការជាប្រពៃណីនេះកាន់តែស្អាតរម្ងូត និង  
រឹងមាំខ្លាំងក្លាថែមទៀត ហើយការជួបជុំនាពេលនេះ គឺជា  
ទិដ្ឋភាពជាក់ស្តែងមួយបង្ហាញឱ្យឃើញពីការពូនព្រមបន្ត  
ពង្រឹង និងពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព និងសហ-  
ប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រជាជន នៃប្រទេស  
ទាំងពីរកម្ពុជា-ឡាវ ឱ្យកាន់តែទូលំទូលាយរឹងមាំ និងគង់-  
វង្ស ស្ថិតស្ថេរយូរអង្វែងតទៅ។

ឯកឧត្តម **ស៊ឹម ភា** បានសំណូមពរដល់សមាជិក សមា-  
ជិកនៃអង្គសន្និសីទ សូមយកខ្លឹមសារនៃសេចក្តីប្រកាស  
រួម ទៅបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាជន  
គ្រប់ស្រទាប់វណ្ណៈ នៃប្រទេសទាំងពីរ ដោយពង្រឹង និង  
ពង្រីកនូវប្រពៃណីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិ-  
ការល្អ ព្រមទាំងជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយ  
ស្រួលដល់ប្រជាជនឱ្យចូលរួមក្នុងគ្រប់សកម្មភាពសង្គម  
សកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ  
វេជ្ជសាស្ត្រ បរិស្ថាន។ល។ ជាងនេះទៅទៀត ត្រូវលើកទឹក-  
ចិត្តដល់ថ្នាក់មូលដ្ឋានតាមបណ្តោយព្រំដែនប្រទេសទាំងពីរ  
ជាពិសេសរវាងខេត្តនិងខេត្ត ស្រុកនិងស្រុក ឃុំនិងឃុំ  
ដែលមានព្រំដែនជាប់គ្នា រួមគ្នាចងសម្ព័ន្ធភាពបង្កើតជា  
សមាគមមិត្តភាព ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព  
សហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគ្នាលើគ្រប់វិស័យ  
ក្នុងនោះយកចិត្តទុកដាក់រក្សាការពារសន្តិសុខ សណ្តាប់-  
ធ្នាប់នៅតាមបណ្តោយព្រំដែនផងដែរ។

(អត្ថបទ និងរូបភាព៖ អ៊ុក ប៉ូលីន)



ពិធីចក្សុបអនុស្សាវរីយ៍

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង  
ប្រជាពលរដ្ឋ និងមូលដ្ឋានពិធីផ្សេងៗ**

✽ នារសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ សម្តេច  
វិបុលសេនាភក្តី **សាម ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-  
ណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និង  
សួរសុខទុក្ខមន្ត្រីរាជការ នៃសាលាសង្កាត់ព្រែកថ្មី ខណ្ឌ  
ច្បារអំពៅ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ សម្តេច  
វិបុលសេនាភក្តី **សាម ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-  
ណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និង  
សួរសុខទុក្ខមន្ត្រីរាជការ នៃសាលាខណ្ឌកំបូល រាជធានី-  
ភ្នំពេញ។



✽ នាព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ សម្តេច  
វិបុលសេនាភក្តី **សាម ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-  
ណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និង  
សួរសុខទុក្ខប្រជាពលរដ្ឋ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ  
សង្កាត់ និងមន្ត្រីថ្នាក់មូលដ្ឋាន នៅសង្កាត់ព្រៃវែង ខណ្ឌ  
ដង្កោ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេច  
វិបុលសេនាភក្តី **សាម ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-  
ណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខលោក **អ៊ុន ឌឹម**  
និងភរិយា **ហ៊ុយ ឆន់** (អតីតយុទ្ធជន យុទ្ធនារីភូមិភាគ  
ឦសាន) ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ  
កាល់ម៉ែត្រ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេច  
វិបុលសេនាភក្តី **សាម ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-  
ណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និង  
សួរសុខទុក្ខប្រជាពលរដ្ឋ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ  
សង្កាត់ និងមន្ត្រីថ្នាក់មូលដ្ឋាន នៅសង្កាត់ព្រែកលៀប  
ខណ្ឌប្រាយចង្វារ រាជធានីភ្នំពេញ។





**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេរសំណាលជាមួយនិង  
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ស៊ីម ភា** អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម **ខាំបេ ជាំឡាត់** សមាជិកមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំសន្និសីទអន្តរជាតិលើកទី២ នៅសណ្ឋាគារអង្គរមាស ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។



✽នារត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ស៊ីម ភា** អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីពិសាអាហារសាមគ្គីទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ដឹកនាំដោយឯកឧត្តម **ខាំបេ ជាំឡាត់** សមាជិកមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នៅភោជនីយដ្ឋានអង្គរមាស ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។



✽នារសៀលថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ទេព ទន** អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹក ម្ចាស់ដី សិរីជ័យមង្គល ដើម្បីរៀបចំប្រារព្ធពិធីបុណ្យខួបគម្រប់១០ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ **ភូ ធឿន ទេព ទន** នៅវត្តប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។



✽នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ទេព ទន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជួបសំណេរសំណាលជាមួយអាជ្ញាធរស្រុក យាយជី តាជី និងព្រះសង្ឃ ព្រមទាំងពិនិត្យមើលសមិទ្ធផលនានាក្នុងវត្តដែលទើបសាងសង់រួច នៅវត្តសុវណ្ណារាម ហៅវត្តទួលអង្គ នៅភូមិក្រាំងស្តៅ ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ។



ព្រឹទ្ធសភាប្រារព្ធពិធីប្រគល់ និងទទួលឯកសារបណ្តុះបណ្តាល  
ជំនាញវិភាគសារពើពន្ធ



ឯកឧត្តម ជា ជេដ្ឋា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលឯកសារបណ្តុះបណ្តាលជំនាញវិភាគសារពើពន្ធពី PIC

នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីប្រគល់ និងទទួលឯកសារបណ្តុះបណ្តាលជំនាញវិភាគសារពើពន្ធ ពីវិទ្យាស្ថានសភាកម្ពុជា (PIC) ក្រោមអធិបតីភាពឯកឧត្តម **ជា ជេដ្ឋា** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជាសរុបចំនួន៩០រូប។

មានចំណាប់អារម្មណ៍ក្នុងពិធីប្រគល់ និងទទួលនោះ លោក **គឹម យាត ជាវរិន្ទ** នាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលផ្នែកវិភាគសារពើពន្ធ (FACT) ដែលមានរយៈពេលបីឆ្នាំកន្លះ បាន

បញ្ចប់ដោយជោគជ័យ និងដល់ពេលវេលាដែលត្រូវប្រគល់ទៅឱ្យព្រឹទ្ធសភាវិញ។

លោកនាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា បានរឭកអំពីប្រវត្តិ នៃកម្មវិធីបណ្តុះបណ្តាលនេះ ផ្ដោតទៅលើការវិភាគម៉ាក្រូសេដ្ឋកិច្ច និងថវិការដ្ឋ ដែលគោលគំនិត និងអនុវត្តន៍កម្មវិធីរបស់វិទ្យាស្ថានសភាកម្ពុជា ដោយប្រកាន់នូវគោលការណ៍៤ចម្បងគឺ ទី១-ការគោរពភាពជាម្ចាស់របស់សភា ទី២-ការគោរពភាពមិនលំអៀង ដោយឈរលើគោលការណ៍បច្ចេកទេស ទី៣-ការពង្រឹងសមត្ថភាពបច្ចេកទេស និងចែករំលែកចំណេះដឹង តាមរយៈសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ និងទី៤-ការជួយបណ្តុះបណ្តាល ហ្វឹកហ្វឺន និងប្រគល់ជូនសភាវិញ។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម **ជា ជេដ្ឋា** បានសម្តែងនូវការអបអរសាទរដល់ក្លាយៗកម្មសិក្សាការីដែលជាមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន១០រូប ដែលបានបញ្ចប់កម្មសិក្សារយៈពេលជាង៣ឆ្នាំ (២០១៦-២០១៩) លើកម្មវិធីបណ្តុះបណ្តាលសមត្ថភាពការវិភាគផ្នែកសារពើពន្ធ ដែលហៅកាត់ថា (FACT) ដោយវិទ្យាស្ថានសភាកម្ពុជាដើម្បីអាចឱ្យក្លាយៗមានសមត្ថភាពក្នុងការស្រាវជ្រាវ និងវិភាគទៅលើផ្នែកសេដ្ឋកិច្ច សារពើពន្ធ រួមទាំងថវិកាជាតិ និងបានផ្ទេរក្លាយៗទាំងនេះមកបម្រើការក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាវិញ។



លោក គឹម យាត ជាវរិន្ទ មានចំណាប់អារម្មណ៍ក្នុងអង្គពិធី





ទិដ្ឋភាពក្នុងពិធីប្រគល់ និងទទួលឯកសារបណ្តុះបណ្តាលជំនាញវិភាគសារពើពន្ធ

ឯកឧត្តម **ងា ខេន្ទ** បានបញ្ជាក់ថា សមិទ្ធផលដែលទទួលបាននាពេលនេះ គឺជាសមិទ្ធផលមួយទៀតរបស់វិទ្យាស្ថានសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបន្ថែមលើសមិទ្ធផលផ្សេងៗជាច្រើនទៀត ក្នុងការជួយលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ឯកឧត្តមសង្ឃឹមថា ក្នុងរយៈពេលដែលបានបញ្ចប់កម្មសិក្សានាពេលនេះ និងក្លាយជាធនធានដ៏សំខាន់មួយទៀត ដែលជួយដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសភាកម្ពុជាលើការសិក្សាស្រាវជ្រាវ និងការវិភាគផ្នែកសេដ្ឋកិច្ច សារពើពន្ធ និងថវិកាជាតិ។ ការបង្កើតក្រុមគាំទ្រ ដែលមានជំនាញទៅលើការស្រាវជ្រាវ និងការវិភាគថវិកាជាតិ សារពើពន្ធ និងម៉ាក្រូសេដ្ឋកិច្ច ដើម្បីជួយគាំទ្រដល់សភា ក្នុងការទទួលនូវព័ត៌មានបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងការរៀបចំថវិកា ឬការអនុវត្តថវិកា គឺកំពុងត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសនានា នៅក្នុងសកលលោកគឺការបង្កើតនូវការិយាល័យថវិកាសភានៅតាមសភានេះឯង បាននឹងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការជួយគាំទ្រដល់សភា ដែលកើតឡើងដោយការបោះឆ្នោតក្នុងការត្រួតពិនិត្យមើលលើគោលនយោបាយពាក់ព័ន្ធម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ (ចំណូល ចំណាយ និងបំណុលសាធារណៈ) របស់រដ្ឋាភិបាល ដើម្បីធានាថាការរៀបចំ និងការអនុវត្តថវិកាជាតិ មានការបែងចែកប្រកបដោយសមធម៌ និងពិតជាបានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ

លើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម **ងា ខេន្ទ** ក៏បានស្នើដល់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ចូលរួមក្នុងការប្រើប្រាស់សេវានៃការស្រាវជ្រាវពីធនធាន ដែលទទួលបានពីការបណ្តុះបណ្តាលនេះ ដើម្បីជាប្រយោជន៍ក្នុងការអនុវត្តមុខងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់តំណាងសិក្ខាកាម និងពិធីប្រគល់ និងទទួលឯកសារបណ្តុះបណ្តាលរួចមក ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា វិទ្យាស្ថានសភាកម្ពុជា គឺដៃគូគាំទ្រដ៏សំខាន់ និងចាំបាច់របស់សភាកម្ពុជា ជាពិសេសក្នុងការជួយបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស នេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយពង្រឹងគុណភាពផ្នែកបច្ចេកទេសដល់មន្ត្រីសភា



ឯកឧត្តម អ៊ុំ សារីទ្ធ ឡើងថ្លែងក្នុងអង្គពិធី



ទិដ្ឋភាពក្នុងពិធីប្រគល់ និងទទួលឯកសារបណ្តុះបណ្តាល និងវិញ្ញាបនបត្រជូនសិក្ខាកាម

ដើម្បីផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដល់សមាជិក សមាជិកា ក៏ដូចជាគណៈកម្មការសភា។ ពិធីដែលប្រារព្ធឡើងនាថ្ងៃនេះ គឺជាការបង្ហាញនូវលទ្ធផលជាក់ស្តែងពីសមិទ្ធផល ដែលសភាកម្ពុជាទទួលបានពីកម្មវិធីជួយពង្រឹងសមត្ថភាពផ្នែកវិភាគថវិកាជាតិ ដែលរៀបចំដោយវិទ្យាស្ថានសភាកម្ពុជាអស់រយៈពេលបីឆ្នាំកន្លងទៅនេះ។ ការិយាល័យសភាខាងថវិកា (PBO) ជាអង្គភាពមួយជួយដល់សមាជិកសភា ដើម្បីវិភាគលើថវិកាជាតិ សំដៅធ្វើឱ្យសមាជិកសភាអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបានស្របតាមរដ្ឋធម្មនុញ្ញក្នុងការអនុម័ត និងការត្រួតពិនិត្យការអនុវត្តថវិកាជាតិប្រចាំឆ្នាំជារៀងរាល់ឆ្នាំ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ធនធានមនុស្សទាំងនេះ គឺជាអ្នកសរសេរ

តាមផ្នែកបច្ចេកទេសដ៏សំខាន់របស់សភាកម្ពុជា ជាពិសេសក្នុងការផ្តល់សេវាស្រាវជ្រាវ និងវិភាគលើផ្នែកសេដ្ឋកិច្ចថវិកា និងសារពើពន្ធ។

ពិធីនេះ ប្រព្រឹត្តទៅរយៈពេល១ព្រឹក ក្រោមការសហការរៀបចំរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា ព្រមទាំងបានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន១០រូប ក្នុងនោះមានស្រីចំនួន៥រូបដែលបានបញ្ចប់កម្មសិក្សារយៈពេលជាង៣ឆ្នាំ (២០១៦-២០១៩) លើកម្មវិធីបណ្តុះបណ្តាលសមត្ថភាពការវិភាគផ្នែកសារពើពន្ធដែលហៅកាត់ថា (FACT) ដោយវិទ្យាស្ថានសភាកម្ពុជា។

(អត្ថបទ៖ គឹម សិទ្ធិ រូបភាព៖ វង់ សុជាតិ)



ទិដ្ឋភាពក្នុងពិធីចែករូបអនុស្សាវរីយ៍



**គណៈកម្មការទី៥ព្រឹទ្ធសភាចុះឈ្មោះបង់ប្រាក់អនុវត្តច្បាប់អន្តរាគមន៍  
ការងារយោសនាការ និងព័ត៌មាន នៅខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់**



គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តប៉ៃលិន

កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ យោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នងការនគរបាលខេត្ត នៅខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

ក្នុងឱកាសនៃជំនួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តនីមួយៗ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានមានប្រសាសន៍ថា ព្រឹទ្ធសភាជាស្ថាប័ននីតិ-

ប្បញ្ញត្តិដូចរដ្ឋសភា។ បច្ចុប្បន្នព្រឹទ្ធសភាស្ថិតនៅក្នុងនីតិកាលទី៤ ដែលមានសមាជិកចំនួន៦២រូប ក្នុងនោះ២រូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូបត្រូវបានជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដោយប្រៀប និងសមាជិកព្រឹទ្ធសភាចំនួន៥៨រូបទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល។ ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ព្រឹទ្ធសភាមានគណៈកម្មការជំនាញចំនួន១០ មានតួនាទី ភារកិច្ចជាសេនាធិការជូនថ្នាក់ដឹកនាំព្រឹទ្ធសភា។

ក្នុងឱកាសនៃជំនួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្ត



គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរក្រសួងព្រៃនេសាទ និងព័ត៌មាននៅខេត្តប៉ៃលិន





គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តបាត់ដំបង

ទាំងបី លោកជំទាវ **នី ប៊ុនស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានបញ្ជាក់អំពី គោលបំណងរបស់គណៈប្រតិភូ ដែលមកបំពេញបេសកកម្មនាពេលនេះ គឺដើម្បីសិក្សាឈ្វេង យល់ឱ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្ម- ការដូចជា៖ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រង ជនបរទេស ការផ្តល់ប័ណ្ណការងារ និងការត្រួតពិនិត្យប័ណ្ណ ការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុន ការអនុវត្តច្បាប់ស្តីពី របបសារ- ព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ ខេត្តដូចជា៖ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី នៅជុំវិញ ខេត្ត ព្រមទាំងប្រមូលព័ត៌មានអំពីប្រសិទ្ធភាព នៃការអនុ- វត្តការងារ លទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរ នានារបស់ខេត្ត។

ក្នុងឱកាសនោះដែរ អាជ្ញាធរខេត្តទាំងបីបានធ្វើរបាយ- ការណ៍សង្ខេបអំពីការងារទូទៅក្នុងខេត្ត ការអភិវឌ្ឍវិស័យ នានា ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនអន្តោ- ប្រវេសន៍ និងជនបរទេស ការផ្តល់ និងការត្រួតពិនិត្យប័ណ្ណ ការងាររបស់ជនបរទេស ដែលកំពុងធ្វើការនៅតាមរោង- ចក្រ សហគ្រាស និងក្រុមហ៊ុន ការអនុវត្តច្បាប់ស្តីពី របប សារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់ខេត្តពេលកន្លងទៅ ដែលបានទទួលលទ្ធផលល្អ ប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះ ស្តង់ការនគរបាលខេត្ត តំណាងមន្ទីរការងារ និងបណ្តុះ- បណ្តាលវិជ្ជាជីវៈ មន្ទីរព័ត៌មានបានរាយការណ៍យ៉ាងលម្អិត អំពី សកម្មភាពលទ្ធផលសម្រេចបាន បញ្ហាប្រឈមនានា ដែលបានជួបប្រទះ ព្រមទាំងលើកសំណូមពរមួយចំនួន



គណៈកម្មការទី៥ព្រឹទ្ធសភាចុះពិនិត្យច្រកទ្វារអន្តរជាតិ និងថតរូបអនុស្សាវរីយជាមួយអាជ្ញាធរច្រកទ្វារព្រំដែននៅខេត្តបាត់ដំបង





គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់

ជូនគណៈកម្មការទី៥ព្រឹទ្ធសភាបានជ្រាប និងជួយសម្រួល ដោះស្រាយបញ្ហាប្រឈម។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ក្នុងខេត្តទាំងបីរួចមក លោកជំទាវ **ទីប្រាំស៊ី** បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនដែលនឹងធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកជំទាវបានជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរទាំងអស់ ក៏ដូចជាអាជ្ញាធរនៅតាមច្រកទ្វារព្រំដែននីមួយៗ យកចិត្តទុកដាក់ទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ និងជនបរទេស និងខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅតាមច្រកទ្វារព្រំដែននីមួយៗជាមួយប្រទេសជិតខាងឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបង្កើនការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋយើង។ ចំពោះ

បញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់អាជ្ញាធរខេត្ត និងមន្ទីរទាំងអស់ដែលបានលើកឡើង គណៈកម្មការទី៥នឹងសិក្សាស្រាវជ្រាវ ហើយរាយការណ៍ជម្រាបជូនថ្នាក់ដឹកនាំព្រឹទ្ធសភា។

ក្រៅពីការជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្ត គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុក និងអាជ្ញាធរប្រចាំការនៅតាមច្រកទ្វារព្រំដែនក្នុងខេត្តទាំងបីដើម្បីឈ្វេងយល់អំពីសកម្មភាពគ្រប់គ្រងច្រកទ្វារព្រំដែននីមួយៗ សកម្មភាពរបស់ប្រជាជនកម្ពុជា និងជនបរទេសដែលឆ្លងកាត់ច្រកទ្វារព្រំដែននីមួយៗ ព្រមទាំងពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តច្បាប់អន្តោប្រវេសន៍ផងដែរ។

(អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គង់ យ៉ារិន)



គណៈកម្មការទី៥ព្រឹទ្ធសភាចត្រូវអនុស្សាវរីយជាមួយអាជ្ញាធរច្រកទ្វារព្រំដែននៅខេត្តពោធិ៍សាត់



**គណៈកម្មការទី៧ព្រឹទ្ធសភាចុះឈ្មោះដល់អំពីវិវឌ្ឍន៍កែច្នៃប្រើនថ្មី  
បញ្ហាប្រឈម នៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង**



គណៈកម្មការទី៧ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង

កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ នៃព្រឹទ្ធសភា (គណៈកម្ម- ការទី៧) ដឹកនាំដោយឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធាន គណៈកម្មការ បានអញ្ជើញចុះឈ្មោះដល់វិវឌ្ឍន៍កែច្នៃប្រើនថ្មី បញ្ហាប្រឈម និងវិស័យដែលពាក់ព័ន្ធនឹងវិស័យ ជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តកំពង់ឆ្នាំង ខេត្ត ពោធិ៍សាត់ និងខេត្តបាត់ដំបង។

ក្នុងឱកាសនោះ អាជ្ញាធរខេត្ត និងមន្ទីរអប់រំ យុវជន និង កីឡា មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រ- សិល្បៈ និងមន្ទីរទេសចរណ៍ ខេត្តទាំងបី បានជម្រាបជូន គណៈប្រតិភូអំពី ស្ថានភាពទីតាំងភូមិសាស្ត្រ សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារ សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរីកចម្រើន របស់ខេត្ត។ ទន្ទឹមនឹងនោះដែរ អាជ្ញាធរខេត្ត និងមន្ទីរ ក៏



គណៈកម្មការទី៧ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ

បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ១-ខ្វះ គ្រូបង្រៀននៅកម្រិតមធ្យមសិក្សា និងបឋមសិក្សា។ ២- អត្រាត្រួតថ្នាក់បឋមសិក្សានៅមានកម្រិតខ្ពស់ អត្រាបោះ- បង់នៅមធ្យមសិក្សា និងបឋមភូមិនៅមានកម្រិតខ្ពស់។ ៣- ចំនួនអគារ និងថ្នាក់មធ្យមសិក្សារដ្ឋ និងមធ្យមសិក្សា សហគមន៍មិនទាន់ឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់



គណៈកម្មការទី៧ព្រឹទ្ធសភាជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន កណ្តៀង ខេត្តពោធិ៍សាត់





គណៈកម្មការទី៧ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់

កុមារ។ ៤-ថវិកាឧបត្ថម្ភរបស់គ្រូមត្តេយ្យសិក្សាសហគមន៍ នៅមិនទាន់សមស្របពីឃុំ សង្កាត់ និងមានការយឺតយ៉ាវ ពីថ្នាក់ក្រសួងសម្រាប់មត្តេយ្យសហគមន៍ស្តង់ដារ។ ៥-ការ រែករាង ការបិណ្ឌបាតតាមទីហាមឃាត់ និងការក្លែងបន្លំ ជាបច្ចេកទេសនៅតែជាបញ្ហា។ ៦-ព្រះចៅអធិការ ការដឹកនាំ គ្រប់គ្រងវត្តអារាម នៅមានកម្រិតដែលជាហេតុឱ្យកើតមាន អធិករណ៍។ ៧-អាចារ្យ គណៈកម្មការវត្ត មិនទាន់មានគ្រប់- គ្រាន់តាមរចនាសម្ព័ន្ធក្នុងវត្តនៅឡើយ និងកិច្ចសហការ ជាមួយអាជ្ញាធរពុំទាន់បានល្អ ហើយការក្តាប់ស្ថិតិគណៈសង្ឃ ដែលមានការតែងតាំងជាផ្លូវការពុំទាន់មានការច្បាស់លាស់ នៅឡើយ។ ៨-ការចុះសម្របសម្រួលទៅតាមបណ្តាវត្ត ដែលពុំទាន់មានច្បាប់ឱ្យមកធ្វើច្បាប់។ ៩-វិហារ ស្នាក់ការ ការពារសាសនាមួយចំនួនអនុវត្តមិនទាន់បានត្រឹមត្រូវតាម សាធារណៈនាំ និងលិខិតបទដ្ឋានក្រសួងដែលមានច្បាប់។ ១០-គ្រូបង្រៀនពុទ្ធិកជាប់កិច្ចសន្យាមួយចំនួនពុំបានបង្រៀន ឱ្យស្របទៅតាមកម្មវិធី និងផែនការរបស់អគ្គលេខាធិការ-

ដ្ឋានពុទ្ធិកសិក្សាជាតិ។ ១១-ទូលបុរាណមានការឈូសឆាយ ពីជនខិលខូច។ ១២-តាមស្ថានីយបុរាណប្រឈមនឹងការ ដឹកកាយរុករកវត្ថុបុរាណ នៅរណ្តៅកំណាយចាស់គុជនប់ ការធ្វើអាជីវកម្មកាយយកគ្រោះក្រហមនៅស្ថានីយថ្មបាយ ក្រៀម។ ១៣-ជាងចម្លាក់មានការថយចុះ ដោយហេតុ មានការលួចចម្លងស្នាដៃ ការបាត់បង់នូវធនធានធម្មជាតិ ការធ្វើចំណាកស្រុក។ ១៤-មូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍មួយចំនួនយឺតយ៉ាវក្នុងការដាក់ពាក្យស្នើសុំអាជ្ញា បណ្ណទេសចរណ៍ ហើយមូលដ្ឋានអាជីវកម្ម សេវាកម្មទេស- ចរណ៍ខ្លះ មិនទាន់បានគោរពតាមបទដ្ឋានអនាម័យនៅ ឡើយ។ ១៥-មានការសាងសង់លំនៅដ្ឋាននៅទូលព្រះស្តេច ការរានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនៅតំបន់ការពារបេតិក- ភណ្ឌ និងតំបន់អភិរក្សនានា។ និង១៦-ផ្លូវទៅកាន់តំបន់ គោលដៅទេសចរណ៍មួយចំនួនតាមបណ្តាស្រុក ធ្វើដំណើរ លំបាក ពុំមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរធ្វើ ដំណើរទៅដល់។



គណៈកម្មការទី៧ព្រឹទ្ធសភាចតុបអនុស្សាវរីយជាមួយអាជ្ញាធរខេត្តពោធិ៍សាត់



គណៈកម្មការទី៧ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តបាត់ដំបង

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តម **ម៉ុង ជីមហ៊ុយ** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើឱ្យខេត្តមានការរីកចម្រើនឈានទៅមុខ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះបញ្ហាប្រឈមដែលនៅមាន អាជ្ញាធរខេត្តគប្បីបន្តដោះស្រាយជាជំហានៗ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្នុងនោះត្រូវធានាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចតាមតួនាទី ភារកិច្ច លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលជាបញ្ហាអាយុជីវិតជាតិ និងអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅ “ អភិបាលកិច្ចល្អ ” ជាមធ្យោបាយជំរុញឱ្យមានការជឿទុកចិត្ត សាមគ្គីភាពទូលំទូលាយ និងវឌ្ឍនភាពសង្គម។

ប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភាក៏បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាគរុកោសល្យ និងវិក្រិត្យការខេត្ត ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅវិទ្យាល័យ **ហ៊ុន សែន** កណ្តៀង ស្ថិតនៅឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងនៅវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបន្តពិនិត្យការបំពាក់សម្ភារឧបទេសក្នុងសាលា ដើម្បីឈ្វេងយល់ពីវិវឌ្ឍន៍រីកចម្រើនថ្មីរបស់សាលា ការលំបាក និងបញ្ហាប្រឈម ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។ ក្រៅពីនេះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចរមណីយដ្ឋានភ្នំបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីឈ្វេងយល់អំពី ការអភិរក្សតំបន់ធម្មជាតិ និងការអភិវឌ្ឍថ្មីៗ។

(អត្ថបទ និងរូបភាព៖ វង់ សុជាតិ)

ក្នុងដំណើរបេសកកម្មទៅកាន់ខេត្តទាំងបីនេះ គណៈ-



គណៈកម្មការទី៧ព្រឹទ្ធសភាចត្រូវបន្តអនុវត្តវិធានជាមួយអាជ្ញាធរខេត្តបាត់ដំបង



គណៈកម្មការទី១០ព្រឹទ្ធសភាចុះឈ្វេងយល់អំពី ការអនុវត្តច្បាប់  
ប្រឆាំងអំពើពុករលួយ នៅខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ



គណៈកម្មការទី១០ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរក្រុងប៉ៃលិន

នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ គណៈ-  
ប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើ  
ពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយ  
ឯកឧត្តម **ម៉ម ប៊ុនរាង** ប្រធានគណៈកម្មការ បានអញ្ជើញ  
ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តប៉ៃលិន និងខេត្ត  
បន្ទាយមានជ័យ ដើម្បីឈ្វេងយល់អំពី វឌ្ឍនភាព និងបញ្ហា  
ប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ  
ការអនុវត្តកំណែទម្រង់វិស័យការ និងវិសហមជ្ឈការ និងការ  
អភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានា។

នៅក្នុងឱកាសនោះ អាជ្ញាធរខេត្តទាំងពីរ បានជម្រាប  
ជូនគណៈប្រតិភូអំពី ទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខ  
សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និង

ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ ចំពោះការអនុ-  
វត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ តាមរយៈការអនុ-  
វត្តច្បាប់ និងលិខិតបទដ្ឋានដែលមានស្រាប់ រួមជាមួយនឹង  
អភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្តែល ព្យាបាល និងវះកាត់  
បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសឱ្យ  
មន្ត្រីរាជការទាំងអស់បំពេញការងារដោយឆន្ទៈ ម្ចាស់ការ  
ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ដែល  
ធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព មានប្រសិទ្ធ-  
ភាព ប្រកបដោយប្រសិទ្ធផល ដើម្បីសម្រេចគោលដៅបម្រើ  
ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។

អាជ្ញាធរខេត្តនីមួយៗបានបញ្ជាក់ថា លទ្ធផលដែលបាន  
លើកឡើងខាងលើ គឺជាសមិទ្ធផលសម្រេចបានរបស់ខេត្ត



គណៈកម្មការទី១០ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តប៉ៃលិន





គណៈកម្មការទី១០ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត



អភិវឌ្ឍន៍ឈានឡើងគួរឱ្យកត់សម្គាល់។

ឯកឧត្តម **ម៉េម ម៉ុននាង** បានសំណូមពរឱ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភអំណាច ជាពិសេសការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ព្រមទាំងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ដោយឡែកចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបានគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភានឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

(រូបភាព និងអត្ថបទ៖លោក ធុន គឹមជី)

ក៏ដូចជាបណ្តាវិស័យជំនាញក្នុងខេត្ត ដែលក្នុងនោះមានបញ្ហាសេសសល់ និងទិសដៅថ្មីៗ ដែលខេត្តបានដាក់ចេញត្រូវអនុវត្តជាបន្ត។ ថ្នាក់ដឹកនាំខេត្ត និងជំនាញគ្រប់ថ្នាក់បាននឹងកំពុងខិតខំ និងប្តេជ្ញាក្នុងការពុះពាររួមគ្នាដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ក្នុងខេត្តទាំងពីររួចមក ឯកឧត្តម **ម៉េម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានកោតសរសើរចំពោះអាជ្ញាធរខេត្ត និងសហការី ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយលើកកម្ពស់ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការធ្វើឱ្យការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ មានការ



គណៈកម្មការទី១០ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ





ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រៀបចំវេទិកាថ្នាក់ស្រុក  
នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម



ឯកឧត្តម អ៊ុក ប៊ុនឈឿន អញ្ជើញជាអធិបតីភាពក្នុងវេទិកានៅស្រុកចំការលើ

កាលពីថ្ងៃទី៤ និងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអនុវត្តតួនាទីភាពជាតំណាងរបស់ខ្លួន ដោយបានរៀបចំវេទិកាថ្នាក់ស្រុកនៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមស្តីពី ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ វេទិកានោះមានការចូលរួមពីប្រធានសមាគមក្រុមប្រឹក្សាក្រុង អភិបាលស្រុក សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ អធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក ប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុក ប្រធានការិយាល័យគាំទ្រឃុំមកពីស្រុកចំការលើ និងស្រុកស្ទឹងត្រង់សរុបចំនួន៣១៤នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម **អ៊ុក ប៊ុនឈឿន** បានបញ្ជាក់ថា វេទិកាដែលរៀបចំឡើងនាពេលនេះ គឺដើម្បីឈ្វេងយល់អំពី បញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ ដែលបានជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួនដូចជា៖

- ១-ការបែងចែកតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងរដ្ឋបាលឃុំ។
- ២-ការធ្វើប្រតិភូកម្មអំណាចនៅមូលដ្ឋាន។
- ៣-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានដូចជា៖ អត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ។
- ៤-ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព (ទាំង៩ចំណុច)។
- ៥-ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំនៅមូលដ្ឋាន។
- ៦-បញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ។



ទិដ្ឋភាពក្នុងអង្គវេទិកា





ឯកឧត្តម អ៊ុក ប៊ុនឈឿន អញ្ជើញជាអធិបតីភាពក្នុងវេទិកានៅស្រុកស្ទឹងត្រែង

អង្គវេទិកានៅក្នុងស្រុកនីមួយៗ មានរយៈពេល១ថ្ងៃ ក្រុមប្រឹក្សាឃុំទាំងអស់ដែលបានចូលរួមបានរាយការណ៍អំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនីមួយៗ និងបានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរជូនដល់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។

មានប្រសាសន៍បូកសរុបវេទិកានាឱកាសនោះ ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២បានបញ្ជាក់ថា ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរនោះ ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញរាល់គ្រប់ឯកសារទាំងឡាយ ដែលទាក់ទងទៅនឹងភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។ ជាមួយគ្នានេះដែរ ឯកឧត្តម **អ៊ុក ប៊ុនឈឿន** បានបញ្ជាក់បន្ថែមថា អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនប្រជា-

ពលរដ្ឋឱ្យបានល្អ ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បំផុតចំពោះមុខនោះគឺ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលមាន៩ចំណុចឱ្យបានល្អប្រសើរគឺ ទាមទារឱ្យក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់រាល់បញ្ហាដែលអសកម្មទាំងឡាយ ដែលបានកើតឡើង នៅមូលដ្ឋានដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើង។

ដោយឡែកចំពោះបញ្ហា និងសំណូមពរដែលបានលើកក្នុងវេទិកា ក្រុមសមាជិកព្រឹទ្ធសភានឹងយកទៅប្រឹក្សាយោបល់ជាមួយនឹងអាជ្ញាធរស្រុក ដើម្បីរកវិធីសាស្ត្រដោះស្រាយឱ្យបានល្អប្រសើរ។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរស្រុកពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២នឹងពាំនាំយកបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរស្រុក មកដាក់ជូនអាជ្ញាធរខេត្ត ដើម្បីធ្វើការដោះស្រាយ



ទិដ្ឋភាពក្នុងអង្គវេទិកា



បន្ត។

បន្ទាប់ពីបញ្ចប់វេទិកាថ្នាក់ស្រុករួចមក នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី២ ដឹកនាំដោយឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានក្រុម បានអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម **អ៊ុន ចាន់ដា** អភិបាល នៃគណៈ- អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជា ការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត ប្រធានអង្គភាពលទ្ធកម្ម ប្រធានគណៈកម្មការពិគ្រោះ យោបល់ស្ត្រី និងកុមារ នាយករដ្ឋបាលសាលាខេត្ត ប្រធាន សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត និងមន្ទីរ ពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដើម្បីឈ្វេងយល់អំពី ការអភិវឌ្ឍ និងការរីកចម្រើនរបស់ ខេត្ត ព្រមទាំងនាំយកនូវមតិយោបល់ និងសំណូមពររបស់ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរស្រុកចំការលើ និងស្រុកស្ទឹងត្រង់ មកពិភាក្សា និងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹង សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុន ចាន់ដា** អភិបាល នៃ គណៈអភិបាលខេត្តកំពង់ចាម បានស្វាគមន៍ និងថ្លែងអំណរ- គុណដល់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែល បានរៀបចំវេទិកាជួបពិភាក្សាប្រមូលព័ត៌មានអំពីបញ្ហា ប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ ដែលបានលើក ឡើងក្នុងនាមតំណាងប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានព័ត៌-

មានបន្ថែមទៀត ដើម្បីឱ្យខេត្តបន្តធ្វើការដោះស្រាយជូន ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមបានជម្រាបជូន គណៈប្រតិភូថា បញ្ហាប្រឈម និងសំណូមពរនានាដែល អង្គវេទិកាបានរកឃើញ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បាន ខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួន ហើយ បញ្ហាដែលនៅសេសសល់ ខេត្តនឹងបន្តខិតខំដោះស្រាយ បន្ថែមទៀត។ រីឯបញ្ហាមួយចំនួនទៀត ដែលអាជ្ញាធរខេត្ត មិនអាចដោះស្រាយបាន ឯកឧត្តម **អ៊ុន ចាន់ដា** បាន សំណូមពរដល់គណៈប្រតិភូជួយអន្តរាគមន៍ទៅស្ថាប័ន ពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** បានផ្តល់អនុសាសន៍មួយ ចំនួនដល់អាជ្ញាធរខេត្ត ត្រូវចូលរួមធ្វើការដោះស្រាយបញ្ហា ប្រឈមទាំងឡាយ ដែលថ្នាក់មូលដ្ឋានបានលើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែកពាក់- ព័ន្ធ ត្រូវចូលរួមដោះស្រាយជាមួយគ្នាផងដែរ ដើម្បីឆ្លើយ តបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំពោះ បញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរខេត្តពុំ អាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិ- ភាគទី២ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និង គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ ជម្រាបដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះ- ស្រាយជូនប្រជាពលរដ្ឋ។

(អត្ថបទ និងរូបភាព៖គឹម សិទ្ធិ)



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ជួបពិភាក្សាជាមួយអាជ្ញាធរខេត្តកំពង់ចាម

## សកម្មភាពគណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំតាង

✽ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបាន៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពី ការត្រៀមចុះបំពេញបេសកកម្មរបស់គណៈកម្មការទៅកាន់ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្ត សៀមរាប នាថ្ងៃទី២៧ ខែមករា និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



-ប្រជុំជាមួយនឹងមន្ត្រីលេខាធិការអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នាថ្ងៃទី៤ ទី៧ និងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

-ដឹកនាំប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ ស្តីពី ការត្រៀមរៀបចំពិធីបុណ្យកាត់ប្លូសសិមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវគ្គពេទ្យជ័យ នៅឃុំសែកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២ ទី១៤ និងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា។



✽នាថ្ងៃទី៤ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម

ជា ខេន្ទ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានដឹកនាំ កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាអំពី ការត្រៀម ចុះបេសកកម្មទៅខេត្តពោធិ៍សាត់ ក្នុងពេលចន្លោះសម័យ ប្រជុំព្រឹទ្ធសភា និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្ម- ការទី២ព្រឹទ្ធសភា។

✽នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ុង ឫឡី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើកម្មវិធី បេសកកម្មរបស់គណៈកម្មការទី៣ព្រឹទ្ធសភាទៅកាន់ខេត្ត កំពង់ស្ពឺ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៣ ព្រឹទ្ធសភា។

✽លោកជំទាវ ឌី មូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ៖



-ដើម្បីពិនិត្យលើខ្លឹមសារ និងគោលបំណងចុះបំពេញ បេសកកម្មរបស់គណៈកម្មការ និងបូកសរុបរបាយការណ៍ សកម្មភាពការងាររបស់គណៈកម្មការប្រចាំឆ្នាំ២០២០ ព្រមទាំងបញ្ហាផ្សេងៗ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



-ដើម្បីពិនិត្យលើរបាយការណ៍លទ្ធផលចុះបំពេញបេស- កកម្មរបស់គណៈកម្មការនៅ ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ និងបញ្ហាផ្សេងៗ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✽នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៊ុក ម៉ុងឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជា



ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍សកម្មភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ សេចក្តីវាយការណ៍របស់ឯកឧត្តម **នាយ វណ្ណា** ស្តីពីសកម្មភាពការងារពាក់ព័ន្ធនឹងការរៀបចំវេទិកា និងទំនាក់ទំនងឯកសារទៅខេត្ត ពិនិត្យលើកម្មវិធីចុះរៀបចំវេទិកាថ្នាក់ស្រុក ក្រុង ស្តីពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងសហការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់ និងការងារផ្សេងៗ នៅសាលាប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។

បាត់ដំបង នៅសាលាប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



✽ នាថ្ងៃទី៣១ ខែមករា និងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាអំពី ការត្រៀមចុះបេសកកម្ម និងបញ្ហាផ្សេងៗ នៅសាលាប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។



✽ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីត្រៀមដំណើរចុះបំពេញបេសកកម្មឈ្វេងយល់អំពី វិវឌ្ឍន៍វិកចច្រើនថ្មីៗ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្ត



✽ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យរបាយការណ៍សកម្មភាពការងារ របាយការណ៍ថវិកាប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ត នៅសាលាប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

**ការទទួលពាក្យបណ្តឹង**

✽ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៦ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន៩ករណី ផ្តល់ព័ត៌មានទៅម្ចាស់បណ្តឹងពីចំណាត់ការរបស់គណៈកម្មការទី១ព្រឹទ្ធសភាចំនួន៩ករណី ទទួលលិខិតឆ្លើយតបអំពីការដោះស្រាយពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១ករណី (១ករណីនេះអាជ្ញាធរមានសមត្ថកិច្ចបានដោះស្រាយបញ្ចប់ជាស្ថាពរ) កំពុងពិនិត្យសិក្សាចំនួន៤ករណី ទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធ និងចម្លងជូនមកគណៈកម្មការ ដើម្បីជូនជ្រាបចំនួន៦ករណី។

**សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស**

✽ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា

សភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៨ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

## សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញការងារនៅតាមភូមិភាគទាំង៨

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចុះពិនិត្យការងាររៀបចំពិធីបុណ្យកាត់ឫសសីមាព្រះ-  
វិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍ជ័យ ស្ថិត  
ក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី១០-  
១៣ និងថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យខួបគម្រប់១០០ថ្ងៃ ដើម្បីថ្វាយ  
មហាព្រះកុសលចំពោះព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេច  
រាជបុត្រីព្រះរៀម **នរោត្តម បុន្នានេនី** នៅដំណាក់លេខ  
២២ ផ្លូវ ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជ-  
ធានីភ្នំពេញ នាថ្ងៃទី១៨ និងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

✽ឯកឧត្តម **ជារ សេន្ន** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាសង្កាត់បឹងធំ  
ដើម្បីណែនាំ និងជំរុញអំពីការរៀបចំបញ្ជីឈ្មោះបោះឆ្នោត  
តាមភូមិនីមួយៗ ព្រមទាំងបានអញ្ជើញប្រគល់ជូនអណ្តូងទឹក  
ស្អាតចំនួន២ ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភា

ប្រចាំភូមិភាគទី១ មានទីតាំងក្នុងវិទ្យាល័យបឹងធំ និងក្នុង  
សាលាបុណ្យភូមិក្រោក ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល  
រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។



-សួរសុខទុក្ខលោក **មឿន អ៊ុន** ចៅសង្កាត់បឹងធំ និង  
លោក **ជារ សាវណ** មន្ត្រីសាលាសង្កាត់បឹងធំ សង្កាត់បឹងធំ  
ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់  
ក្រាំងធ្នង់ អំពីការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតនា  
ពេលខាងមុខ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជ-  
ធានីភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ  
ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ  
ព្រមទាំងទស្សនកិច្ចប្រាសាទភ្នំជីសូរ នៅប្រាង្គប្រាសាទភ្នំ  
ជីសូរ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២៨ ខែមករា ឆ្នាំ  
២០២០។

-នាំយកចង្កាន់ ទេយ្យទាន និងបច្ច័យទៅប្រគេនព្រះ-



សង្ឃនៅវត្តមហានាមស្ថារម ដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធខុបាសក **កា ម៉ុង** ត្រូវជាឪពុក និងគម្រប់ខួប ៧ឆ្នាំជូនឧបាសិកា **ភីម អ៊ុន** ត្រូវជាម្តាយរបស់ឯកឧត្តម បណ្ឌិត នៅឃុំរៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលសកម្មភាពក្រុមការងារគ្រឿងចក្រ កំពុងតែ បើកការដ្ឋានសាងសង់ទំនប់ទឹកថ្មីមួយទៀត នៅលើផ្ទៃដី ប្រមាណជាង៥០ហិកតា ដែលអាចស្តុកទឹកស្អាត សម្រាប់ ស្រោចស្រព និងបំពេញតម្រូវការដល់ប្រជាពលរដ្ឋ និង កម្មករប្រើប្រាស់នៅរដូវប្រាំងបានប្រមាណ១.២០០.០០០ ម៉ែត្រគូប នៅខាងលិចជួរភ្នំបូកគោ ខេត្តព្រះសីហនុ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០។

-សួរសុខទុក្ខក្រុមការងារប្រមូលផលផ្លែស្វាយកែវរមៀត ដើម្បីនាំចេញទៅកាន់ប្រទេសរុស្ស៊ី និងបន្តចែកចាយទៅ សហគមន៍អឺរ៉ុប នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទស្សនាសួនសត្វនៅតំបន់កសិទេស- ចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ទី២៦ ខែមករា និងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃសពលោកស្រី **គង់ ចាន់ធួ** នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

-ទទួលជួបជាមួយនឹងឯកឧត្តម **វី តាឃី** រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនិកជនខ្មែររស់នៅ ប្រទេសបារាំង មកទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍កសិទេស- ចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ព្រមទាំងចុះពិនិត្យសួនបន្លែ ផ្លែឈើគ្មានជាតិគីមី នៅភ្នំសែនដី ស្រុកសំរោងទងខេត្ត កំពង់ស្ពឺ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យ និងជំរុញក្រុមការងារគ្រឿងចក្រ ក្នុងការសាងសង់

ទំនប់ទឹកទំហំ២សែនម៉ែត្រគូប ដែលអាចស្តុកទឹកស្អាត សម្រាប់បំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកនៅរដូវប្រាំង ដល់ប្រជាពលរដ្ឋ និងការដ្ឋានបានប្រមាណជា១លាន- ម៉ែត្រគូប នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះ- សីហនុ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

-ពិនិត្យ និងជំរុញការងារសាងសង់សំណង់នានា នៅ តំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅ ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង អញ្ជើញចុះពិនិត្យមើលសកម្មភាពការងារនៅក្នុងតំបន់អភិ- វឌ្ឍន៍ទីក្រុងកំពង់ផែខកញ្ចាំម៉ុង នៅឃុំកែវផុស ស្រុកស្ទឹង- ហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។



-ចុះពិនិត្យមើលសកម្មភាពការងារគ្រឿងចក្រវិស្វ- កម្មស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងព្រះសីហនុ នា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យបញ្ហាទឹកស្អាតសម្រាប់ប្រើប្រាស់របស់ប្រជាពល- រដ្ឋ នៅខាងលិចជើងភ្នំបូកគោ ភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

-សួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលការងារពង្រីក ទំនប់ទឹក ដើម្បីស្តុកទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ និងកម្មករ ប្រើប្រាស់នៅរដូវប្រាំង នៅភ្នំសែនដី ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ នាថ្ងៃទី១៦ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

-ទទួលជួបភ្ញៀវជាតិចំនួន៣០នាក់ អញ្ជើញមកទស្សន- កិច្ចសិក្សាល្បឿងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធនានា នៅខាង

លិចជើងភ្នំបូកគោ ភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

-ទទួលជួបភ្ញៀវជាតិចំនួន៥០នាក់ អញ្ជើញមកទស្សន- កិច្ចសិក្សាលេងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធនានា និង ទស្សនាសួនសត្វនៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនជី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

-ទទួលជួបជាមួយនឹងមន្ត្រីមកពីក្រសួងទេសចរណ៍ អំពី ការដាក់បញ្ចូលតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ចូលទៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋផងដែរ នៅ ភ្នំសែនជី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២០។

✽លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញ៖



-នាំយកទេយ្យទានប្រភេទព្រះសង្ឃ នៅវត្តព្រះសុគន្ធ មានបុណ្យ (ហៅវត្តតាស៊ីង) និងចុះសួរសុខទុក្ខប្រជាពល- រដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ នៅភូមកំចាត់- ព្រាយ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។



-សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមា- គមបេសកកម្មសិក្សាអាស៊ី (AMS) ចុះពិនិត្យព្យាបាលជំងឺ ជួនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២៨ ទី២៩ និងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។



✽នាថ្ងៃទី២៩ ខែមករា និងថ្ងៃទី៥ និងថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈ- កម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ នៅរាជធានីភ្នំពេញ។



✽នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ **ហាន សំរាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាល និងសហការជាមួយនឹងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សមាគមបេសកកម្មសិក្សាអាស៊ី(AMS) ប្រទេសបារាំង ចុះពិនិត្យព្យាបាលជំងឺជួនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ នៅឃុំព្រៃទីង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

✽ឯកឧត្តម **ម៉ុង ប៊ុននាង** ប្រធានគណៈកម្មការ ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខស្ត្រីដែលទើបសម្រាល កូនចំនួន៣៥នាក់ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង





ខេត្តកណ្តាល នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីបុណ្យទុក្ខឈាសប្បទានគម្រប់ខួប៣០ ឆ្នាំ ព្រះបរមសពសម្តេចព្រះត្រឡាបណ្ឌិតយុទ្ធសាស្ត្រសិរី យយនេះ ភើត វ៉ាយ អតីតព្រះគ្រូចៅអធិការវត្តសំរោង- មានជ័យ (ហៅវត្តល្អាក) ព្រមទាំងសម្តេចសមិទ្ធផលនានា នៅខេត្តកំពង់ធំ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

✽នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រា- ចារ្យបណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការ ទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយក- រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅអនុវិទ្យាល័យស្វាយស ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

✽ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន១៤គ្រួសារនៅខេត្តបាត់ដំបង នាថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

-ចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធានភូមិ និង មន្ត្រីស្រុក ព្រមទាំងសូត្រមន្តឡើងអគារសាលាឃុំស៊ឹង ស្រុក សំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

-ចូលរួមពិធីបុណ្យមាយាមបូជាភ្នំបាត្រព្រះសង្ឃចំនួន ៦៣អង្គ នៅវត្តក្រពុំពេជ្រ សង្កាត់កោះដាច់ ខណ្ឌជ្រោយ- ចង្វារ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាលើ គម្រោងជួសជុលផ្លូវក្នុងភូមិ បញ្ហាដាំដុះ និងគម្រោងចុះជួប



-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកនាយក លោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យត្រពាំងវែង ព្រមទាំង ពិនិត្យការសាងសង់របងសាលា ការក្រាលឥដ្ឋការរៀបចំ មុខ សាលា និងការចាក់ដីរៀបចំទីធ្លាសម្រាប់លេងកីឡា នៅ អនុវិទ្យាល័យត្រពាំងវែង ស្ថិតក្នុងឃុំត្រពាំងវែង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តអង្គជុំភ្នំចចក ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត **ហ៊ុន ម៉ុងហៀង** និងលោកជំទាវ **ម៉ែន ចន្ទី** តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។

✽ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅ ខេត្តតាកែវ និងខេត្តកែប នាថ្ងៃទីទី៦ ទី៧ និងថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២០។



សួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

-សួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នៅខេត្តបាត់ដំបង នាថ្ងៃទី២៩ ខែមករា និងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមប្រជុំពិភាក្សាផ្តល់យោបល់ស្តីពី លទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២០ នៅស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទាំង១០ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីពិនិត្យអំពីលទ្ធផលការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងលើកទិសដៅបង្កើនប្រសិទ្ធភាពការងារ បម្រើសេវាសំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន លើការងារសណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងដឹកជញ្ជូន និងបង់ថ្លៃសំរាមតាមគោលការណ៍ថ្មីរបស់សាលារាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។



-ចូលរួមប្រជុំជាមួយនឹងប្រធានភូមិទាំង១៣ នៃសង្កាត់ទឹកល្អក់ទី២ លើការងារ៖ ១-បន្តរួមគ្នាថែទាំសុខភាពបង្ការទប់ស្កាត់ជំងឺឆ្លង COVID19។ ២-បន្តបង្កើនសកម្មភាពសមាគមមនុស្សចាស់។ ៣-បន្តចុះផ្សព្វផ្សាយឱ្យដល់ខ្នងផ្ទះឱ្យប្រជាពលរដ្ឋយល់ដឹង និងសហការបង់ថ្លៃសេវាសំរាមស្របតាមគោលការណ៍ថ្មី នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។



-ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងារខែកុម្ភៈ ទិសដៅជាអាទិភាពក្នុងខែមីនា ជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទាំង១០ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

✽ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមានបណ្តោយប្រវែង២០០ម៉ែត្រ និងទទឹង៥ម៉ែត្រ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

-ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមានប្រវែង២០០ម៉ែត្រ និងទទឹង៥ម៉ែត្រ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១២ និងថ្ងៃទី២២ ខែ





កុម្មៈ ឆ្នាំ២០២០។

✽ឯកឧត្តម **ម៉ែន ស៊ីផា** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងនិស្សិតមហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យស្វាយរៀង នៅខេត្តស្វាយរៀង ថ្ងៃទី១០ ទី១៧ និងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធអគារសិក្សាហ៊ុន សែន សំយោង នៅបរិវេណសាលាបឋមសិក្សា ហ៊ុន សែន សំយោង នៅភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

✽នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ-សង្កាត់ស្តីពី ការផ្សព្វផ្សាយអនុក្រឹត្យទាំង៤ របស់រាជរដ្ឋាភិបាល ក្នុងការផ្ទេរអំណាច ធនធានឱ្យទៅថ្នាក់ក្រោមជាតិ នៅសាលាខេត្តកំពង់ស្ពឺ។

✽នាថ្ងៃទី៣ ទី៤ និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តបាត់ដំបង ព្រមទាំងបានផ្តល់អន្លូងទឹកចំនួន៥ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

✽នាថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ **ខុរ ឈា** អនុរដ្ឋលេខាធិការ

ក្រសួងការពារជាតិ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិលេខ២ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យមាយាមនៅប្រាសាទបន្ទាយឆ្មារ ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាង** ឧបនាយករដ្ឋមន្ត្រី នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៨ ខែកុម្ភៈ ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារបន្តរបស់ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាង** ឧបនាយករដ្ឋមន្ត្រី នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែកុម្ភៈ ២០២០។

✽ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង ដែលជាអំណោយរបស់អង្គការសប្បុរសជនជប៉ុន នៅសាលាបឋមសិក្សាតាសួស នៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រី បុគ្គលិកពេទ្យ និងកងកម្លាំងប្រចាំការនៅមន្ទីរពេទ្យទួលស្តី នៅឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង នៅសាលាបឋមសិក្សា ហ៊ុន សែន សំយោង នៅភូមិឫស្សីលាប ឃុំសំយោង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី១៣ ខែ

កុម្មៈ ឆ្នាំ២០២០។

-ចូលរួមប្រជុំបូកសរុបលទ្ធផលការងារនៅថ្នាក់មូលដ្ឋាន និងទិសដៅនាពេលខាងមុខ នៅខេត្តស្វាយរៀង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំស្វាយយា និងឈ្មួញយល់អំពី ភាពរីកចម្រើនរបស់ឃុំស្វាយយាដែល ទទួលបានចំណាត់ថ្នាក់លេខ១ ព្រមទាំងពិនិត្យស្ថានភាព ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងទស្សនាសិប្បកម្មផលិត ក្រមា នៅភូមិដំណាក់កន្ទួត និងទំបន់ទន្លេវ៉ែកទី២ នៅភូមិ រពោះព្រីង ខេត្តស្វាយរៀង នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។



✽នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបាន អញ្ជើញជួបសំណេះសំណាលរំលឹកគុណគ្រូ និងជួបជុំអតីត សិស្សវិទ្យាល័យមង្គលបុរី នៅវិទ្យាល័យមង្គលបុរី ស្ថិតក្នុង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

✽នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោកជំទាវ **ម៉ូ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបាន អញ្ជើញក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្ស ធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ នៅក្នុងខណ្ឌកំបូល ចំនួន ២.០២០គ្រួសារ នៅសាលាខណ្ឌកំបូល ភូមិតានួន សង្កាត់ កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

✽ថ្ងៃទី៩ ទី១២ ទី២០ និងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម **ឌឹម ផន** លេខាធិការគណៈកម្មការ ទី៩ព្រឹទ្ធសភាបានអញ្ជើញសហការជាមួយនឹងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋ ព្រមទាំងជួប



សំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្ទៀន មេភូមិ និងប្រជាពលរដ្ឋ នៅឃុំព្រៃទីង ស្រុកស៊ីធរកណ្តាល ខេត្ត ព្រៃវែង។

✽នាថ្ងៃទី១៤-១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ដូង ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងប្រជា- ពលរដ្ឋ នៅខេត្តកោះកុង។

✽នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងពិធីបញ្ចុះធម្មសិលាព្រះវិហារ ទ្រីសុធារាម នៅ ស្រុកឆែម ខេត្តព្រះវិហារ។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅ ភូមិកំពង់កេះ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នា ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។



-ចូលរួមជាគណៈអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផល ការងារគ្រូបង្រៀនខ្មែរឥស្លាមប្រចាំខែមករា និងទិសដៅ ការងារសម្រាប់ខែកុម្ភៈ នៅទីស្នាក់ការគណៈអឺម៉ា ខេត្តកំពត នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។



-ជួបសំណេះសំណាល សួរសុខទុក្ខ និងចែករំលែកចម្រោះ ទឹកស្អាតជូនប្រជាពលរដ្ឋចំនួន១០០ផង នៅភូមិតាដីប សង្កាត់ឥណ្ឌូងខ្មែរ ក្រុងកំពត ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខគ្រូបង្រៀនខ្មែរ ឥស្លាម នៅមជ្ឈមណ្ឌលអ៊ីម៉ា សើហ្វីអ៊ី ភូមិកំពង់កោះ ខេត្ត កំពត នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅ ភូមិទួលស្រង៉ា ឃុំអង្កោល ស្រុកតំណាក់ចង្ហើរ ខេត្តកែប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខព្រមទាំងឧបត្ថម្ភ អង្គរដល់គ្រូបង្រៀនខ្មែរឥស្លាម នៅភូមិត្រពាំងសង្កែ ឃុំ ត្រពាំងសង្កែ ខេត្តកែប នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមជាគណៈអធិបតីក្នុងពិធីចែកសៀវភៅសិក្សា ដល់លោកគ្រូ អ្នកគ្រូបង្រៀនខ្មែរឥស្លាម និងសិស្សានុសិស្ស ក្នុងខេត្តកំពតចំនួន៣ពាន់ក្បាល ដែលជាអំណោយរបស់ សប្បុរសជនមកពីប្រទេសសិង្ហបុរី នៅទីស្នាក់ការអ៊ីម៉ា ភូមិ កំពង់កោះ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០។

✽នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិ សៀន និងបងប្អូនប្រជាពលរដ្ឋចំនួន២៥០នាក់ នៃស្រុក អង្គរជុំ ខេត្តសៀមរាប។

✽នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **មួង ប័យ** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញជួប សំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក ក្រុមប្រឹក្សាក្រុងបានលុង ដើម្បីឈ្វេងយល់អំពី វឌ្ឍនភាព ការងារ បញ្ហាប្រឈម និងដំណោះស្រាយ នៅក្រុងបានលុង ខេត្តរតនគិរី។

✽នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈ-

កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិ- វឌ្ឍន៍ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់- ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅខេត្ត កំពង់ធំ។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ អំពីតម្លៃម្រេច ព្រមទាំងកសិផលផ្សេងៗទៀត និងពិសា អាហារជាមួយនឹងក្រុមប្រឹក្សាឃុំស៊ុង នៅស្រុកសំឡូត ខេត្ត បាត់ដំបង នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរស្រុក សំឡូត និងពិភាក្សាស្តីពី លទ្ធផលការងារឆ្នាំ២០១៩ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២០ នៅស្រុកសំឡូត ខេត្តបាត់- ដំបង នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ សៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក នៃខេត្តឧត្តរមានជ័យ ព្រមទាំងសម្តេចអណ្តូងទឹក ស្អាតចំនួន៤កន្លែង នៅភូមិត្រពាំងថ្ម ឃុំយុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

✽នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមប្រជុំបូកសរុបការងាររណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ខេត្តព្រៃវែង ប្រចាំឆ្នាំ២០១៩ និងលើកទិស- ដៅអនុវត្តឆ្នាំ២០២០ ព្រមទាំងពិធីប្រកាសតែងតាំង



អនុប្រធានអចិន្ត្រៃយ៍ប្រចាំការ គណៈកម្មាធិការរណសិរ្ស ក្រុង ស្រុកទាំង១៣ ក្រោមអធិបតីភាពឯកឧត្តម **ស្មោង សាវ៉ាត** ប្រធានគណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅខេត្តព្រៃវែង។

✽នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញចុះពិនិត្យការដ្ឋានកំពុងសាងសង់ព្រះវិហារវត្តព្រះទន្លេ នៅឃុំព្រះទន្លេ ខេត្តស្វាយរៀង។

✽ឯកឧត្តម **សាយ បូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញចុះ

-ចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខអតីតប្រធានសាខាភូមិ នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តព្រឹកឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបើកការដ្ឋានស្ថានីយទឹកស្អាត នៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីចែកអំណោយដល់ស្ត្រីក្រីក្រមានផ្ទៃពោះ នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង រវៀងជ័យ អធិបតីស្រីង្គារ **គង់ សំអុល** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៥ ខែកុម្ភៈ

ឆ្នាំ២០២០។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញចុះ

-ចូលរួមក្នុងពិធីបុណ្យមាយាម នៅវត្តសត្តាធម្មវិហារ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០២០។

-សួរសុខទុក្ខលោកប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកែប ដែលទទួលគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។



✽នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន៥គ្រួសារ នៅឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

✽ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញចុះ

-ជួបសំណេះសំណាលជាមួយនឹងមន្ត្រី ដែលបម្រើការនៅសាលាស្រុកអង្គធំ នៅស្រុកអង្គធំ ខេត្តសៀមរាប នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខគ្រូពេទ្យ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាព ស្ថិតក្នុងឃុំលាងដៃ ស្រុកអង្គធំ ខេត្តសៀមរាប នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។



## សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន៥រូប បានអញ្ជើញចូលរួមស្តាប់បទបង្ហាញ និងពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុបលើកទី១១ (ASEP-១១) ជាមួយនឹងលោក **នីកូឡូ រីណាល់ឌី** (Niccolo Rinaldi) ប្រធានអង្គភាព គោលនយោបាយក្រៅប្រទេស នៃសភាអឺរ៉ុបប្រចាំទីក្រុង ប្រ៊ុចសែល និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។

✽ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការ រៀបចំឯកសារសម្រាប់កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-១១) ក្រោមអធិបតីភាពឯកឧត្តមកិត្តិ- នីតិកោសលបណ្ឌិត **ម៉ែន បញ្ញា** ប្រធានគណៈកម្មការ ទី១រដ្ឋសភា នៅសាលបាយ័ន នៃវិមានរដ្ឋសភា។

✽ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមជាភិក្ខិយសក្តងពិធីចម្រើនព្រះជន្មព្រះចៅអធិរាជ ជប៉ុន តាមការអញ្ជើញពីឯកអគ្គរាជទូតជប៉ុន Mr.Mikami Masahiro Sachiko and Mrs.Mikami Sachiko នៅគេហដ្ឋាន របស់ឯកអគ្គរាជទូតជប៉ុន រាជធានីភ្នំពេញ។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភាបានអញ្ជើញ៖



- ចូលរួមក្នុងកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំវេទិការវាងរាជ- រដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ ដោយមានការចូលរួម ពីសហប្រធានក្រុមការងារទាំង១៣ ផ្នែកឯកជន នៃវេទិកា រាជរដ្ឋាភិបាល-ឯកជន (G-PSF) នៅសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។



- ជាភាគីនិកភិក្ខិយសក្តងចែករំលែកបទពិសោធន៍ដល់សិស្ស និស្សិត ស្តីពី ការចាប់ផ្តើមអាជីវកម្មដំបូងត្រូវយល់ដឹងអ្វីខ្លះ នៅវិទ្យាស្ថានវ៉ាន់ដា រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។



- ចូលរួមជាភិក្ខិយសក្តងពិធីប្រគល់សញ្ញាបត្រជូននិស្សិត អធិការអប់រំ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ គ្រូបង្រៀនកម្រិត ឧត្តម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា- សេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជា-



- ចូលរួមក្នុងកម្មវិធីឱកាសធុរៈកិច្ចក្នុងវិស័យកសិកម្ម នៅ កម្ពុជាឆ្នាំ២០២០ នៅអគារវឌ្ឍនៈ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

ណាចក្រកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ  
នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។



-ចូលរួមជាភិក្ខុយសក្តិក្នុងពិធីបើកស្រី គីហ្សូណា ជប៉ុន  
កម្ពុជា២០២០ (JAPAN CAMBODIA KIZUNA FESTIVAL  
2020) នៅក្នុងអគារ CJCC ស្ថិតក្នុងសកលវិទ្យាល័យ  
ភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ  
២០២០។

✽នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **សុខ  
ភីសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម  
**នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា  
បានអញ្ជើញចូលរួមជាភិក្ខុយសក្តិក្នុងពិធីអបអរសាទរខួប  
អនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋ  
ឥណ្ឌា នៅសណ្ឋាគារឡឺវ៉ូយ៉ាល់ រាជធានីភ្នំពេញ។



✽នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រុមមិត្តភាព  
ព្រឹទ្ធសភាកម្ពុជា-ឥណ្ឌា ដឹកនាំដោយឯកឧត្តម **សុខ  
ភីសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធាន  
ក្រុម បានអញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយ  
និងលោកជំទាវ Monika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំ  
ព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍  
លើកទី៧១ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋឥណ្ឌា នៅ  
សណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

✽នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ **ទី**

**មូរ៉ាស៊ី** ប្រធាន លោកជំទាវ **ឃួន ឃួនឌី** សមាជិកា  
គណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ **ហាន សំអាន**  
ប្រធាន និងលោកជំទាវ **ម៉ូ សណ្តាប់** លេខាធិការគណៈ-  
កម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និបាត  
បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅ  
ការងារបន្តឆ្នាំ២០២០ របស់សមាគមនារីកម្ពុជាដើម្បី  
សន្តិភាព និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពលោកជំទាវ  
កិត្តិសង្គហបណ្ឌិត **ម៉ែន សំអែន** ឧបនាយករដ្ឋមន្ត្រី រដ្ឋ-  
មន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង  
អធិការកិច្ច នៅរាជធានីភ្នំពេញ។

✽លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥  
ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាភិក្ខុយសក្តិក្នុងពិធីបើកសន្និបាតបូកសរុប  
លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ  
២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ  
អន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម **ប្រាក់ សុខុន**  
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ-  
ប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងបរទេស និងសហ-  
ប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

-ចូលរួមជាភិក្ខុយសក្តិក្នុងពិធីបិទសន្និបាតបូកសរុប  
លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ  
២០២០របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ  
អន្តរជាតិ និងពិធីប្រកាសជាផ្លូវការ នៃការធ្វើជាម្ចាស់ផ្ទះ  
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្រោមអធិបតីភាព  
ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន  
សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន  
សន្តិភាព នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

-ចូលរួមជាភិក្ខុយសក្តិក្នុងពិធីជប់លៀង ក្នុងឱកាស  
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើក  
ទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការបរទេស និង  
សហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស  
និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣១ ខែមករា ឆ្នាំ  
២០២០។

✽នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ  
**ហាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបាន  
អញ្ជើញចូលរួមជាភិក្ខុយសក្តិក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល  
ការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០  
របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់



របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

✽ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាភិក្ខុយសក្តងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សរុបប្រវែង៧២,១៧ គ.ម ចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ និងទៅដល់អង្គតាសោម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិកណ្តាលសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមជាភិក្ខុយសក្តងពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៨ សរុបប្រវែង១៧៤,១៦ គ.ម ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

✽នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង លីម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងលោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារត្រៀមទៅចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ និងគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង (APF) នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភា។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាភិក្ខុយសក្តងពិធីបើកមហាស្រពសិល្បៈយុវជនទូទាំងប្រទេស អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា



លើកទី២២ ឆ្នាំ២០២០ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

-ឧបត្ថម្ភថវិកាមួយចំនួនជូនមូលនិធិគន្ធបុប្ផា នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

✽នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញចូលរួមប្រជុំការងារត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-១១) នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការបំពេញបន្ថែមសមាសភាពអនុគណៈកម្មការទី៥ និងការរៀបចំគម្រោងចំណាយ និងផែនការការពាររបស់អនុគណៈកម្មការទី៥ ក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-១១) នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើប្រធានបទ នៃក្រុមពិភាក្សាទី៣ ដើម្បីរៀបចំខ្លឹមសារសម្រាប់ក្រុមពិភាក្សាទី៣ នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-១១) នៅសាលប្រជុំគណៈកម្មការទី៨រដ្ឋសភា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាភិក្ខុយសក្តងពិធីអបអរសាទរក្នុងពិធីជួបជុំគ្រួសារ Hanan Lee និងប្រគល់ពានរង្វាន់ជូនដល់សាខាឆ្នើមរបស់ក្រុមហ៊ុន AVN Trading Co,LTD នៅភោជនីយដ្ឋានទន្លេបាសាក់២ភ្នំពេញ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-១១) នៅសាលប្រជុំគណៈកម្មការទី១០រដ្ឋសភា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

✽នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-១១) នៅសាលប្រជុំគណៈកម្មការទី៩រដ្ឋសភា។

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារ  
ប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០**



ឯកឧត្តម អ៊ុំ សារីទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករានេះ មានការឡើងធ្វើសេចក្តីរាយការណ៍អំពី លទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០ ដោយប្រធាននាយកដ្ឋានស្រាវជ្រាវទូទៅ ប្រធាននាយកដ្ឋានបុគ្គលិក និងប្រធាននាយកដ្ឋានព័ត៌មាន។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់នាយកដ្ឋានទាំងបីរួចមក ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានជម្រាបជូនអង្គប្រជុំអំពី សភាពការណ៍អន្តរជាតិ តំបន់និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយកត់សម្គាល់ឃើញថា នាខែមករានេះ គឺជាខែដើមឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមានការងារមាញឹកជាច្រើននៅគ្រប់ការដ្ឋាន ដើម្បីបញ្ចប់ការងារដែលនៅសេសសល់កាលពីឆ្នាំ២០១៩។ ម្យ៉ាងទៀត នេះគឺជាជំហានដំបូងដើមឆ្នាំសម្រាប់អនុវត្តន៍ផែនការប្រតិបត្តិឆ្នាំ២០២០ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ពង្រឹងសមត្ថភាពព្រឹទ្ធសភា។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានយកចិត្តទុកដាក់ខ្ពស់លើការកែសម្រួលសន្ទស្សន៍ប្រាក់បៀវត្សថ្មី និងអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតសម្រាប់មន្ត្រីរាជការ។ ចំពោះមុខងារនីតិកម្មបានរៀបចំ និងចាត់ចែងការងារជូនថ្នាក់ដឹកនាំ និង

សមាជិកព្រឹទ្ធសភា ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន២លើក និងប្រជុំពេញអង្គព្រឹទ្ធសភាចំនួន១លើក បានយ៉ាងល្អប្រសើរ។ រីឯមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានចូលរួមរៀបចំវេទិកា និងអមដំណើរសមាជិកព្រឹទ្ធសភាចុះតាមមូលដ្ឋាន ដើម្បីឈ្វេងយល់អំពីសុខទុក្ខដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងនានា។

ដោយឡែកសម្រាប់មុខងារអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំជំរុញការផ្តល់សេវាឱ្យបានគាប់ប្រសើរ ហើយបន្តខិតខំកែលម្អសេវាទាំងឡាយឱ្យប្រើប្រាស់ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាអតិបរមា ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស។ ទន្ទឹមនោះក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ បានពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយរក្សាបាននូវភាពជាដៃគូជាមួយបណ្តាប្រទេស បណ្តាសភា និងដៃគូអភិវឌ្ឍន៍សំខាន់ៗជាច្រើនទៀត។ ក្រៅពីនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងការបន្តបណ្តុះបណ្តាល គឺជាអាទិភាពសម្រាប់ដោះស្រាយចំពោះករណីមន្ត្រីខ្សោយ និងពិបាក ដែលចាំបាច់ត្រូវប្រឈមដោះស្រាយ ដោយស្មារតីទទួលខុសត្រូវទាំងអស់គ្នា។

សម្រាប់ខែកុម្ភៈខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅតែបន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៤របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រីដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាឱ្យកាន់តែល្អជាលំដាប់។

(អត្ថបទ៖ វង់ សុផាតិ រូបភាព៖ គឹម សិទ្ធិ)



ទិដ្ឋភាពកិច្ចប្រជុំបូកសរុប



អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចុះអនុស្សរណៈនៃការយោគយល់គ្នា  
ជាមួយនិងវិទ្យាស្ថានចក្ខុវិស័យអាស៊ី



ឯកឧត្តម អ៊ុំ សារីទ្ធ ថ្ងៃក្នុងពិធីចុះហត្ថលេខា

នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា និងលោក **ឈាន វណ្ណារិទ្ធ** ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅសាលប្រជុំពិសេស នៃវិមានព្រឹទ្ធសភា។

ក្នុងនាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការបើកឱកាសនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងទូលំទូលាយ រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី តាមរយៈការផ្ដួចផ្ដើម និងការសម្រេច

បាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នានាព្រឹកនេះ។

ឯកឧត្តម **អ៊ុំ សារីទ្ធ** បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក ក្នុងផ្នែកស្រាវជ្រាវ ការបណ្តុះបណ្តាល ការរៀបចំព្រឹត្តិការណ៍ និងការចែករំលែកផ្សព្វផ្សាយចំណេះដឹង និងព័ត៌មាន។ ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងអនុវត្តសកម្មភាពរួមគ្នា ដែលរួមមាន៖ ១-ការស្រាវជ្រាវ និងបោះពុម្ពផ្សាយរួមគ្នា និង២-ការរៀបចំព្រឹត្តិការណ៍រួមគ្នា ដូចជាសិក្ខាសាលា ការធ្វើបាត់កថា និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។

ឯកឧត្តម **អ៊ុំ សារីទ្ធ** បានជម្រាបដល់អង្គពិធីថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានដាក់ចេញនូវគោលការណ៍ថ្មីដោយយកការស្រាវជ្រាវជាស្នូល ដើម្បីបម្រើសេវាដល់សមាជិកព្រឹទ្ធសភា ក្នុងការអនុវត្តមុខងារទាំង៣របស់ព្រឹទ្ធសភា។ កត្តានេះគឺមានភាពស៊ីសង្វាក់គ្នាជាមួយនឹងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលប្រមូលផ្តុំទៅដោយអ្នកស្រាវជ្រាវ



ទិដ្ឋភាពអ្នកចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា


មានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ខ្ពស់នឹងជួយជំរុញការងារស្រាវជ្រាវរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែទូលំទូលាយជាងមុនថែមមួយកម្រិតទៀត។

ឯកឧត្តម **អ៊ុំ សារីទ្ធ** មានជំនឿជាក់ថា តាមរយៈស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរ ដែលឆ្លុះបញ្ចាំងក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងសម្រេចបាននូវការអនុវត្តសកម្មភាពរួមគ្នាកាន់តែច្រើននាពេលខាងមុខ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាត្រៀមខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការពេញលេញ និងជិតស្និទ្ធជាមួយនឹងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីធានាភាពជោគជ័យនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ។



លោក លាង វណ្ណារិទ្ធ ថ្លែងក្នុងពិធីចុះហត្ថលេខា

នៅក្នុងឱកាសនោះ លោក **លាង វណ្ណារិទ្ធ** ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានថ្លែងថា កាលពីខែមិថុនា



ឯកឧត្តម អ៊ុំ សារីទ្ធ និងលោក លាង វណ្ណារិទ្ធ ចុះអនុស្សរណៈនៃការយោគយល់គ្នា

ឆ្នាំ២០១៩ កន្លងមកនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានសហការគ្នារៀបចំសិក្ខាសាលាស្តីពី “ការវិវត្តនៃភូមិសាស្ត្រនយោបាយ និងការលេចឡើងនៃសេដ្ឋកិច្ចឌីជីថល” និងសកម្មភាពមួយចំនួនទៀតរួចមកហើយ ប៉ុន្តែមិនទាន់ជាផ្លូវការ។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងព្រឹទ្ធសភាឱ្យទៅជាផ្លូវការ។

លោក **លាង វណ្ណារិទ្ធ** បានបញ្ជាក់ថា នាពេលថ្មីៗនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ីបានសហការជាមួយនឹងក្រុមការងារឯកសារក្នុងការជួយដល់ព្រឹទ្ធសភា រដ្ឋសភាក្នុងការរៀបចំកិច្ចប្រជុំ ASEP ដែលនឹងប្រព្រឹត្តទៅក្នុងខែតុលាខាងមុខ ឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ីនឹងបន្តកិច្ចសហការជាមួយនឹងព្រឹទ្ធសភា រដ្ឋសភា ទាក់ទងនឹងកិច្ចប្រជុំអន្តរជាតិផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការទូតសភា ពីព្រោះថាការទូតសភានេះ មានសារៈសំខាន់ណាស់ ដើម្បីជំរុញមុខមាត់ប្រទេសជាតិ និងតួនាទីសភាកម្ពុជាលើឆាកអន្តរជាតិ។ លោកបានថ្លែងអំណរគុណចំពោះព្រឹទ្ធសភា ដែលបានសហការយ៉ាងល្អជាមួយនឹងវិទ្យាស្ថានចក្ខុវិស័យអាស៊ីនាពេលកន្លងមក ជាពិសេសឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅបានល្អប្រសើរ។

(អត្ថបទ៖ ធុន គឹមជី រូបភាព៖ វង់ សុជាតិ)





**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងអង្គភាពចំណុះខុទ្ទកាល័យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ និងការងារផ្សេងៗ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងលេខាធិការអមគណៈកម្មការទាំង១០ព្រឹទ្ធសភា ដើម្បីពិភាក្សាស្តីពី ការងារទូទៅរបស់លេខាធិការដ្ឋានអមគណៈកម្មការទាំង១០ព្រឹទ្ធសភា និងបញ្ហាផ្សេងៗ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងកំណត់ទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធានការិយាល័យឡើង នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា។



✽ នាថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ លោកជំទាវ **តេជ ធីន្ទ្រា** អគ្គាធិការ នៃអគ្គាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងគណៈកម្មការគ្រប់គ្រងបេឡាសេធននិវត្តន៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់គណៈកម្មការត្រួតពិនិត្យ និងគណៈកម្មការគ្រប់គ្រងបេឡាសេធននិវត្តន៍ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក **សុខ សុជាតិ** ថ្នាក់ដឹកនាំនៃខុទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ជូនមន្ត្រីទីចាត់ការការងារព្រំដែនអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទចំនួន២៥នាក់ ដែលអញ្ជើញមកសិក្សាលេខយល់ នៅវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **គឹម សុចិត្រា** អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងលោក **តុន គន្ធី** ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម Muhammad Anwar នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសភាប៉ាគីស្ថាន (PIPS) នៅវិទ្យាស្ថានស្រាវជ្រាវសភាប៉ាគីស្ថាន ទីក្រុងអ៊ីស្លាមបាត ប្រទេសប៉ាគីស្ថាន។





အကျဉ်းချုပ် အကြောင်းအရာ

